



ទស្សនាវដ្តី

ក្រុងបាវក

THE PRACHEACHUN MAGAZINE



បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ

ឆ្នាំទី១៦ លេខ ១៩២ ខែសីហា ឆ្នាំ ២០១៧



សម្តេចតេជោ ហ៊ុន សែន :
សង្គ្រាមនឹងកើតមានប្រសិន.....
* ការបាត់បង់អាយុជីវិតរបស់យុទ្ធជន
កម្ពុជាទាំង៤ រូប គឺជាការបាត់បង់.....

៥



សម្តេចតេជោ ហ៊ុន សែន
ជោគជ័យដ៏ធំធេងនៃវេទិកាសេដ្ឋកិច្ច
ពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧
នៅកម្ពុជា

៦



សម្តេចតេជោ ហ៊ុន សែន
អញ្ជើញចូលរួមវេទិកា ខ្សែក្រវាត់ និងផ្លូវ.....
* ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន
នៅប្រទេសចិនកាន់តែពង្រីកឡើង.....

៨



កាកបាទក្រហមកម្ពុជាប្រារព្ធទូប
លើកទី១៥៤ ទិវាកាកបាទក្រហម....
* សប្បុរសជនផ្តល់ថវិកាជាង
១៣ លាន ៤សែនដុល្លារ..

១១



សម្តេចចក្រី ហេង សំរិទ្ធ អំពាវនាវ
ឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រ
គណបក្សប្រជាជនកម្ពុជា...

១២



សម្តេចក្រឡាហោម ស ខេង
អញ្ជើញសម្តេចសមិទ្ធផល
សំខាន់ៗពីរ នៅខេត្តព្រៃវែង

១៣



សម្តេចវិបុលសេនាភក្តី សាយ ឈុំ :
គណបក្សប្រជាជនកម្ពុជា ពិតជាឈ្នះដាច់
ខាតក្នុងការបោះឆ្នោត.....

១៤

និពន្ធនាយក :

**លោក ភាគ ស៊ុនធី
គណៈកម្មការនិពន្ធ**

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុន
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខានិពន្ធ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ក

អ្នករៀបរៀង

១. លោក សុផាត វិរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុន

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របបង្គោល

បោះឆ្នោតជូន

គណបក្សប្រជាជនកម្ពុជា

ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ

មាតិកា

Contents

វិចារណកថា : សន្តិភាព និងការអភិវឌ្ឍជាផលប្រយោជន៍ស្តាប់រស់របស់ប្រជាជន

៣

Editorial : Peace and Development-People's Vital Interest.....

➡ បងប្អូនជនរួមជាតិជាទីគោរពស្នេហា

៤

➡ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

១៥

➡ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

១៨

➡ ចំណុចគន្លឹះទាំង៨ ដើម្បីជំរុញវិស័យឧស្សាហកម្ម និងសិប្បកម្មឲ្យកាន់តែ.....

២០

➡ វិស័យអប់រំកំពុងផ្តល់ក្តីសង្ឃឹម ចំពោះជោគវាសនាអនាគតរបស់យើង.....

២២

➡ ក្រសួងសុខាភិបាល បន្តដាក់ចេញវិធានការចំនួន៣ ដើម្បីឆ្លើយតបនឹងបញ្ហាសុខភាព.....

២៤

➡ វប្បធម៌ ល្ខោនស្រមោល ស្បែកតូច.....

២៦

➡ ចំណេះដឹងទូទៅ : ធនាគារអភិវឌ្ឍន៍អាស៊ី : ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី.....

២៧

➡ សុខភាព : អាហារដែលគួរប្រយ័ត្ននៅពេលកុមារ គ្រូនក្តៅ.....

២៨

➡ អត្ថបទមូលដ្ឋាន : ព្រៃខ្ពស់ ឆ្ពោះទៅអភិវឌ្ឍន៍បន្ថែម.....

២៩

➡ កំណាព្យ : បោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍសំណើច.....

៣១

សូមថ្វាយព្រះរាជសព្ទសាធុការពរ
សម្តេចព្រះបហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល
ព្រះប្រធានកិត្តិយស នៃការកំណត់ក្រហមកម្ពុជា



ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា
សម្តេចព្រះបហាក្សត្រី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៧

សូមក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរព និងកតញ្ញាតាងម៉ង់ជ្រាលជ្រៅបំផុត
ទិស្សនាវាវង្សប្រជាជន



សន្តិភាព និងការអភិវឌ្ឍជាផលប្រយោជន៍ ស្តាប់សំឡេងប្រជាជន

Peace and Development – People’s Vital Interest

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៤ ខែមិថុនា ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដែលមានសារៈសំខាន់យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកំពុងទទួលបានផ្លែផ្កាប្រកបដោយមោទនភាពពីសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។ មានគណបក្សនយោបាយចំនួន១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានបេក្ខជនឈរឈ្មោះនៅគ្រប់ឃុំ សង្កាត់ទាំង១៦៤៦។

ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ការបោះឆ្នោតច្រើនលើករួចមកហើយ ទាំងការបោះឆ្នោតសកលថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋាន ហើយបានឃើញច្បាស់នូវការផ្លាស់ប្តូរយ៉ាងធំធេងរបស់ប្រទេសជាតិក្នុងរយៈពេលជាង ៣៨ ឆ្នាំមកនេះ ពិតជាមានសុភវិនិច្ឆ័យនៅក្នុងការសម្រេចចិត្តរបស់ខ្លួន ដើម្បីបោះឆ្នោតគាំទ្រគណបក្សណាដែលជាតំណាងពិតប្រាកដនៃជនរួម និងផលប្រយោជន៍របស់ខ្លួនបានរួមសុខ រួមទុក្ខជាមួយគ្នាទៅគ្រប់កាលៈទេសៈ និងបានបង្កើតនូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះហើយបដិសេធចំពោះគណបក្សដែលមិនធ្លាប់បានធ្វើអ្វីសោះជាគុណផលប្រយោជន៍ដល់ជាតិ និងប្រជាជនក្រៅតែពីការបង្កឧបសគ្គរារាំងដល់ការរីកចម្រើននៃសង្គមជាតិនោះ។

★ តើអ្វីខ្លះជាផលប្រយោជន៍ដ៏វិសេសវិសាលដែលប្រជាជនបានទទួល កំពុងតែទទួលបាន និងត្រូវតែទទួលបានទៅមុខទៀត ?

- គឺមានអ្នកដឹកនាំដែលបានតស៊ូសង្គ្រោះជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ការពារប្រជាជន និងជួយប្រជាជនគ្រប់ពេលវេលាជាអ្នកដឹកនាំប្រកបដោយ ព្រលឹងវិហារធម៌ គតិបណ្ឌិត និងឈ្លាសវៃ ដែលប្រសូតចេញពីប្រជាជនដឹងសុខទុក្ខប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រទេសជាតិ និងប្រជាជន
 - មានសន្តិភាពកាន់តែរឹងមាំស្ថិតស្ថេរ គ្មានការកើតមានជាថ្មីនូវសង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដីដូចគ្រាមុន, មានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំនៅគ្រប់ច្រកច្រកពេញផ្ទៃប្រទេស, ប្រជាជនរស់នៅយ៉ាងសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល។
 - មានការរួមរួមសាមគ្គីជាតិកាន់តែរឹងមាំក្រោមដំបូងរដ្ឋធម្មនុញ្ញតែមួយ ក្រោមរដ្ឋប័ររបស់ព្រះមហាក្សត្រជាទីសក្ការៈ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់តែមួយ, គ្មានការរើសអើងអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា ជើងកំណើតជាតិ ឬឋានៈក្នុងសង្គម។
 - មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកាន់តែរីកចម្រើនខ្លាំងក្លា មានផ្លូវ មានទឹក មានភ្លើងគ្រប់គ្រាន់ ប្រជាជនមានជីវភាពរស់នៅធូរធារ សម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូរ, ស្ថានភាព របស់ស្ត្រី កុមារ និងជនងាយរងគ្រោះ ត្រូវបានលើកកម្ពស់ និងជួយគាំពារ, មានសេវាសាធារណៈដែលផ្តល់ជូនប្រជាជនបានឆាប់រហ័ស ប្រកបដោយគុណភាព គម្លាត និងការជឿទុកចិត្ត។
 - មានលទ្ធិប្រជាធិបតេយ្យ និងការអនុវត្តច្បាប់កាន់តែរឹងមាំឡើង ដែលធានានូវការការពារលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប យុត្តិធម៌សង្គម និងផលប្រយោជន៍របស់ប្រជាជន។
 - មានខ្សែនិងកាអូអ៊ីបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាកាន់តែរឹងមាំ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងពិភពលោក។
- ផ្ទះបញ្ចាំងលើការពិតជាក់ស្តែងក្នុងរយៈពេលជាង ៣៨ឆ្នាំមកនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ បានបង្ហាញឲ្យឃើញច្បាស់ថា គឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានចាក់គ្រឹះកសាង ការពារ និងពង្រឹងពង្រីកឥតឈប់ឈរនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមទាំងអស់នេះ របស់ប្រជាជន ដូច

The fourth communal council elections will be holding on Sunday, 4 June. It will be an historic event of great significance for the whole Cambodian population, who are reaping proudly the fruits of peace and development under the fifth legislative-term Royal Government led by Samdech Techo Hun Sen. Twelve political parties are taking parts in the elections in which the Cambodian People’s Party has its candidates running in all 1,646 communes/Sangkats.

Having gone through numerous elections so far, both universal and non-universal suffrages, and seeing clearly great changes of the country in the past over 38 years, the people of Cambodia are of common sense in their decision-making. They will vote to support the Party that represents truly their wills and interests, and that shares both peace and hardship in all circumstances, while creating achievements in every field up to the present. They will deny Parties that have never done anything in the interest of our nation and people, and that are instead causing obstacles to progresses of the nation.

What are the marvelous interests that our people are and will be benefiting now and in the time to come? Our people have:

- Leaders who led the struggle to liberate the country and people from the regime of genocide; defend and save our people at all times; are kind and wise born of the people; understand people’s hardships; and do everything for the nation and people
- Firmer and lasting peace; have no more war and no possibility for a new war or national division; have security, order, firm social safety throughout the country. People live peacefully in physical and mental terms, in family, community as well as in the whole nation
- Stronger solidarity and unity under the roof of once Constitution, HM the King, and under the leadership of the solely legitimate Royal Government, where there is no discrimination of political tendencies, pasts, genders, faiths and religions, races, and social status
- Stronger socio-economic development with sufficient roads, irrigations and electricity, where people live in dignified and wealthier living conditions; promotion and protection of status of women, children and the vulnerable; quicker, quality, transparent and trustworthy public services for our people
- Firmer democracy and rule of law to guarantees and promote rights and freedom, social justice, and interest of every citizen
- Firm foundation of the Kingdom’s independence, sovereignty, and territorial integrity, with improved ties of friendship and cooperation with neighboring countries in the region and in the world

A reflection on such reality in the past over 38 years after the liberation on 7 January 1979 has shown clearly that only the Cambodian People’s Party has deep rooted in the construction, defense, strengthening and expanding these supreme interests of our people. On 18 May 2017, in a meeting with the armed forces and candidates of the communal/Sangkat councils of Kompong Speu province, Samdech Techo Hun Sen. said – efforts that we have made so far, our achievements of peace and socio-economic developments brought to our people by no other parties but only by the Cambodian People’s Party. There was no participation whatsoever from opposition party. What have they done for peace of the country? What have they done for the country’s development beside destructions? In time of war, they even opposed to the revival of the people of Cambodia.

The oppositions have driven their campaigns on what they said “elections for positive change” aimed at destroying and taking away people’s confidence in the leadership of the Cambodian People’s Party. They have sought our every means to make people believe in their campaigns of delusions and truth distorting, which are the most

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងឱកាសជួប
សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបេក្ខជនក្រុម
ប្រឹក្សាឃុំ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៧ ថា៖ “ការប្រឹង
ប្រែងរបស់យើងក្នុងពេលកន្លងទៅនេះ សមិទ្ធផលរបស់យើងទាំងសន្តិភាព ទាំង
ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មិនមានបក្សណាផ្សេងក្រៅតែពីគណបក្សប្រជាជន
កម្ពុជា ដែលបាននាំមកនូវលទ្ធផលទាំងអស់នេះ។ គ្មានបាត់ដៃបក្សប្រឆាំងចូលរួម
ចំណែកណាមួយសូម្បីតែបន្តិច។ តើពួកគេបានធ្វើអ្វីខ្លះសម្រាប់សន្តិភាពរបស់
ប្រទេស ហើយតើពួកគេបានធ្វើអ្វីខ្លះដើម្បីការអភិវឌ្ឍរបស់ប្រទេស ក្រៅតែពីការ
បំផ្លិចបំផ្លាញ។ នៅក្នុងសម័យសង្គ្រាម គេក៏បានរួមចំណែកប្រឆាំងការសំឡេងវិញ
របស់ប្រជាជនកម្ពុជា។”

* ចំពោះពួកប្រឆាំងកំពុងតែជំរុញការយោសាសនាអំពីអ្វីដែលហៅថា “ការបោះ
ឆ្នោតដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន” ក្នុងគោលបំណងបំផ្លាញជំនឿរបស់ប្រជាជនលើ
ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយងាកទៅគាំទ្រខ្លួនវិញ។ ពួកគេ
ព្យាយាមរកគ្រប់វិធី សំដៅធ្វើឲ្យប្រជាជន មានការស្រមៃស្រមៃធ្វើតាមការយោសាសនា
បោកបញ្ឆោត និងមូលបង្គាប់ការពិត ដែលជាទង្វើដ៏គ្រោះថ្នាក់បំផុតចំពោះជាតិ
វាសនាប្រទេសជាតិ។

តើប្រជាជននឹងទទួលបានអ្វីប្រសិនបើពួកគេមានឱកាសដឹកនាំប្រទេសនោះ ?
តើអ្វីទៅដែលនឹងត្រូវកើតឡើងពីការបោះឆ្នោតដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននេះ ?

- គឺការបាត់បង់នូវសន្តិភាពដ៏មានតម្លៃបំផុត ហើយបែបជាទទួលបានមកវិញ
នូវសង្គ្រាម និងការបែកបាក់ជាតិដូចពីអតីតកាល ពីព្រោះថា៖

+ ពួកគេជាអ្នកធ្លាប់បានយុបយង់ជាមួយពួកប្រល័យពូជសាសន៍ ប្រឆាំងនឹង
ការសំឡេងវិញនៃសង្គមជាតិ ប្រឆាំងនឹងសន្តិភាព ប៉ុន្តែបង្ខំយករបបប្រល័យ
ពូជសាសន៍ឲ្យរលាយបាត់បង់។ មិនតែប៉ុណ្ណោះ ពួកគេធ្លាប់បានប្រកាសថា មជ្ឈ-
មណ្ឌលប្រល័យពូជសាសន៍ដែលមាននៅពេញប្រទេស គឺជារឿងក្លែងក្លាយថែម
ទៀត ។

+ ពួកគេគ្មាននិន្ទ្រៈបង្កបង្កើនជាតិឡើយ គឺមានតែការលាបពណ៌ ជេរប្រទេច
និងប្រមាថមើលងាយគ្រប់បែបយ៉ាងមកលើគណបក្សប្រជាជនកម្ពុជា ញុះញង់ ដុត
បញ្ឆេះកំហឹងរបស់អ្នកគាំទ្រដ៏តឹងរ៉ឹងរបស់ខ្លួនឲ្យស្អប់ ចង់គំនុំជាមួយអ្នកមាន
ជាមួយអ្នកវិនិយោគ ជាមួយមន្ត្រីរាជការ ជាមួយកងកម្លាំងប្រដាប់អាវុធ ព្រមទាំង
បង្កឲ្យមានទំនាស់ និងការបែកបាក់ក្នុងចំណោមប្រជាជនទូទៅ ដូចដែលពួកគេធ្លាប់
បានធ្វើចមកហើយនៅថ្ងៃបោះឆ្នោតនិងក្រោយពេលបោះឆ្នោតសកលឆ្នាំ២០១៣ ។
ព្រមជាមួយនេះ ពួកគេបំផុសឥតឈប់ឈរនូវគំនិតច្រលំនិយមបង្កអវិជ្ជាជាមួយ
ប្រទេសជិតខាង។ សកម្មភាពទាំងនេះគឺជាប្រភពនៃអំពើហិង្សា និងបង្កទៅជា
សង្គ្រាម ។

+ ពួកគេនឹងលក់អធិបតេយ្យជាតិយ៉ាងថោក ឲ្យមហាអំណាចបរទេសប្រើប្រាស់
កម្ពុជា ជាឧបករណ៍សម្រាប់អនុវត្តយុទ្ធសាស្ត្រក្នុងតំបន់របស់ខ្លួន ដែលនេះជា
នយោបាយនាំសង្គ្រាមចូលស្រុក ។ ទាំងអស់នេះគឺជាមូលហេតុពិតដែលនឹងបំផ្លាញ
សន្តិភាព នាំប្រទេសជាតិឲ្យធ្លាក់ក្នុងសង្គ្រាមជាថ្មីតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ។
នៅពេលប្រទេសជាតិមានអសន្តិភាព និងសង្គ្រាមហើយ ការអភិវឌ្ឍក៏ត្រូវបញ្ចប់ដែរ
ហើយរាល់សមិទ្ធផលដែលប្រជាជនយើងខិតខំកសាងបានមកយ៉ាងលំបាកបំផុត
នោះ នឹងត្រូវបំផ្លាញមួយរំពេច ប្រជាជននឹងត្រូវត្រឡប់ទៅរស់នៅក្នុងភាពភិតភ័យ
រត់លួន ព្រាត់ប្រាសគ្រួសារ រងឥទ្ធិពលទាបជាថ្មីទៀត ហើយសូម្បីតែជីវិតក៏មិនអាច
ថែរក្សាបានផង ។

- គឺបានអ្នកដឹកនាំមិនបម្រើប្រយោជន៍ជាតិ និងប្រជាជន គ្មានភាពស្មោះត្រង់
និងអសីលធម៌។ ពួកគេមិនត្រឹមតែមិនដែលធ្លាប់បានកសាងសមិទ្ធផលអ្វីមួយជូន
ប្រជាជនប៉ុណ្ណោះទេ ផ្ទុយទៅវិញ គឺមានតែការសុំឲ្យបរទេសបញ្ឈប់ការផ្តល់ជំនួយ
មកឲ្យកម្ពុជា សុំឲ្យអ្នកវិនិយោគបរទេសកុំមកបណ្តាក់ទុននៅកម្ពុជា សុំឲ្យបរទេសកុំ
ឲ្យទិញទំនិញពីស្រុកខ្មែរ ដែលជាសកម្មភាពរារាំងការអភិវឌ្ឍ បំផ្លាញសេដ្ឋកិច្ចជាតិ
ប្រឆាំងនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។

ដូច្នេះ អ្វីៗដែលនឹងបានមកពី “ការបោះឆ្នោតដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន” នោះ
គឺមិនមែនជាផលប្រយោជន៍របស់ប្រជាជនឡើយ ប៉ុន្តែវាគឺជាគ្រោះមហន្តរាយ
សម្រាប់ជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ។

លើមូលដ្ឋាននេះ ប្រជាពលរដ្ឋយើងនៅគ្រប់ឃុំ សង្កាត់ ពិតជានឹងពិចារណា
យ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៤ មិថុនា នេះ ដែលមិន
គ្រាន់តែជាការបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យដឹកនាំរយៈពេល
៥ ឆ្នាំបន្តទៀតប៉ុណ្ណោះទេ (២០១៧-២០២២) ប៉ុន្តែបញ្ហាសំខាន់បំផុត គឺការ
ជ្រើសរើសរវាងសន្តិភាព និងសង្គ្រាម ។ ការសម្រេចចិត្តត្រឹមត្រូវ គឺជាធានាបាន
នូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត តែការសម្រេចចិត្តខុស គឺមានតែនាំមកនូវ
សង្គ្រាម និងភាពវិនាសអន្តរាយប៉ុណ្ណោះ ។ ប្រជាពលរដ្ឋកម្ពុជាត្រូវរួមគ្នាថែរក្សាអ្វីៗ
ដែលកំពុងមានក្នុងដៃបច្ចុប្បន្ននេះឲ្យគង់វង្ស ស្ថិតស្ថេរ និងរីកចម្រើនបន្តទៀត
ហើយជៀសវាងការស្រមៃស្រមៃលេងតាមការញុះញង់ ភូតកុហក បោកប្រាស់
បំភាន់ការពិតរបស់ពួកប្រឆាំង ដើម្បីធានានូវអនាគតដ៏រុងរឿងរបស់ជាតិ មាតុភូមិ
និងប្រជាជនយើងទាំងមូល ។

ឧស្សនាវដ្តីប្រជាជន

dangerous actions for the destiny of our nation.

What would our people receive if they were to have chance to lead the country? What were to happen from the so-called “vote for positive change”?

The people will surely lose the most invaluable peace, face with war and national division, because:

- They were the ones who colluded with the genocidal clan to oppose the national revival, peace, and attempted to bring back the genocide to Cambodia. They also declared that the centers of genocide throughout the country were fakes.

- They have no will for national reconciliation because they are coloring, making contempt and insulting the Cambodian People's Party in every aspect; instigating and angering their blind supporters to hate and hold vengeance with the riches, investors, civil servants, the armed forces. They also are causing conflicts and division among people as they used to during and on the post general elections day in 2013. They stir people up endlessly with extreme ideas to create hostility with neighboring countries. These actions are the sources of violence and war.

- They will sell out national sovereignty at a low price for foreign powers to use Cambodia as tool to implement their regional strategies, which is indeed a policy to bring war to the country. These are the true reasons to destroy peace and bring the country to a new war in such a short time. As the country is back in instability and war, development will stop and every achievements that the Cambodian people have earned with hard efforts will be gone immediately too. People would go back to living in fear, displacement, and family separation, where they could not even keep their own lives safe.

- There would be leaders who serve no national and people's interest, and who are unfaithful and immoral. Not only that they never make achievement for the people, but they also on the contrary demanded foreign countries to cease assistances to Cambodia, investors to cease their investments, and not to buy goods from Cambodia. These were nothing but actions to prevent development and destroy national economy, and efforts to raise people's living condition.

It is in these considerations that whatever earned from “voting for positive change” would not be for the people's interests but real disaster for our nation and people.

On this basis, our people in every commune/Sangkat will truly think thoroughly and comprehensively for the 4-June elections, in which they will not only vote to elect communal/Sangkat councils for the next five years (2017-2022), but more importantly to choose between peace and war. A correct decision will guarantee peace and development. A wrong decision will bring about war and destruction. The people of Cambodia must unite to safeguard what they have in hands at present. They must keep them lasting, stable, and progressing further. They must avoid delusion instigated and deceived by the oppositions to guarantee a brilliant future of our nation, motherland and people as a whole./.



បងប្អូនជនរួមជាតិជាទីគោរពស្នេហា !



ជាបឋម ខ្ញុំសូមសម្តែងនូវការគោរព ដឹងគុណ និង សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅ គ្រប់ទិសទី ដែលជានិច្ចកាលបានផ្តល់យុត្តិធម៌ ការជឿជាក់

និងការគាំទ្រដ៏រឹងមាំដល់ **គណបក្សប្រជាជនកម្ពុជា** ក្នុងការដឹកនាំប្រទេសតាំងពីថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ ១៩៧៩ ដែល បានសង្គ្រោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍រហូតមកដល់ពេលនេះ។ គឺទឹកចិត្ត និងសកម្មភាពដ៏ថ្លៃថ្លានេះ ហើយ ដែលបានធ្វើឲ្យ**គណបក្សប្រជាជនកម្ពុជា** មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រទេសជាតិ និងប្រជាជនដោយជោគជ័យ។

ការពិតបានបង្ហាញយ៉ាងច្បាស់ថា រយៈពេល៣៨ឆ្នាំមកនេះ **គណបក្សប្រជាជនកម្ពុជា**បានដឹកនាំប្រទេស ពុះពារជម្នះនូវឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលបាន នាំប្រទេសជាតិឲ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យកាលដ៏ភ្លឺថ្លាដែលពោរ ពេញដោយក្តីសង្ឃឹម។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាកំពុងឈានទៅមុខលើមាត់សន្តិភាព ប្រជាធិបតេយ្យ នីតិវដ្ត និង អភិវឌ្ឍន៍ប្រកបដោយមោទនភាព ប្រជាជនគ្រប់ៗរូបកំពុងរស់នៅយ៉ាងសុខសាន្តនៅលើទឹកដីមាតុភូមិជាទីស្នេហា របស់ខ្លួន ទោះបីជាមានការរំខាន និងប៉ងបង្កាក់ការរីកចម្រើននៃសង្គមជាតិពីសំណាក់មជ្ឈដ្ឋានអាក្រក់មួយចំនួនក្តី។

ដោយឡែកក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ គ្រប់មូលដ្ឋាន ឃុំ សង្កាត់ របស់យើងនៅទូទាំងប្រទេសមាន ការប្រែប្រួលរីកចម្រើនលើគ្រប់ផ្នែក ជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ សុវត្ថិភាពភូមិឃុំក៏កាន់តែបានពង្រឹង ។ តាមរយៈដំណើរការកែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឲ្យរដ្ឋបាលឃុំ សង្កាត់ កាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទ ក៏ដូចនៅទី ប្រជុំជនរាប់ពាន់គម្រោងក្នុងមួយឆ្នាំៗ ដូចជាការសាងសង់ផ្លូវ ស្ពាន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សាលារៀន ប៉ុស្តិ៍សុខភាព និងការផ្តល់សេវាសង្គមផ្សេងៗ ដែលបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មូលដ្ឋាន និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាបន្តបន្ទាប់។

បងប្អូនជនរួមជាតិជាទីគោរពស្នេហា! ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ត្រូវនឹងថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលជាការ បោះឆ្នោតដ៏មានអត្ថន័យសំខាន់បំផុតដល់ដំណើរការអភិវឌ្ឍន៍ ឃុំ សង្កាត់នីមួយៗតទៅមុខទៀត។ អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិនៅទូទាំងប្រទេសដែលបានឃើញច្បាស់ហើយនូវសកម្មភាព សមិទ្ធផល និងគោលនយោបាយដ៏ ត្រឹមត្រូវរបស់**គណបក្សប្រជាជនកម្ពុជា** សូមអញ្ជើញទៅបោះឆ្នោតគាំទ្រ **គណបក្សប្រជាជនកម្ពុជា** ដែលមានរូប **ទេវតាបាចផ្កាជាសញ្ញាសម្គាល់**ឲ្យបានគ្រប់គ្នាកុំបីខាន នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់របស់បងប្អូន។

គណបក្សប្រជាជនកម្ពុជា សូមប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់ យ៉ាងឲ្យបានល្អប្រសើរបំផុត ដើម្បីរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លើកកម្ពស់ការផ្តល់សេវា សាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើង ឆ្លើយតប ទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

សូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិទាំងអស់ បានប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល គ្រប់ក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៧
ប្រធានគណបក្សប្រជាជនកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន ៖ សង្គ្រាមនិងកើតមានប្រសិទ្ធភាព គណបក្សប្រជាជនកម្ពុជាមិនដឹកនាំប្រទេស

*** ការបាត់បង់រយៈពេលវិវត្តន៍របស់យុទ្ធជនកម្ពុជាទាំង៤ រូប គឺជាការបាត់បង់ដំណើរ
មួយរបស់ជាតិមាតុភូមិ**



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា

កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា នាមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចតេជោបានបង្ហាញអំពីការវាយតម្លៃដ៏គ្រប់ជ្រុងជ្រោយមួយទាក់ទងនឹងស្ថានភាពនៅកម្ពុជាថា អាចនឹងមានសង្គ្រាមកើតឡើងជាថ្មីប្រសិនបើមិនមែនគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសទេ។

ពន្យល់ចំពោះការវាយតម្លៃបែបនេះ សម្តេចតេជោបានប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា សង្គ្រាមមិនមែនកើតចេញតែមកពីការប្រើប្រាស់អាវុធនោះទេ តែវាកើតចេញពីមាត់របស់អ្នកនយោបាយប្រឆាំងនេះតែម្តង។ សម្តេចតេជោ បានបង្ហាញហេតុផលថា សូម្បីតែក្នុងរូបសម្បត្តិក៏ដូចជា វាជាចំណុចដែលខ្ញុំត្រូវនិយាយថា សង្គ្រាមវាមិនកើត។ ខ្ញុំនៅតែអះអាងដាច់ខាតលើរឿងនេះ ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនបន្តគ្រប់គ្រងអំណាចទេនោះ។

សម្តេចតេជោបានធ្វើការពន្យល់បន្ថែមទៀតថា មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលបានកសាងសន្តិភាពនៅក្នុងប្រទេសនេះ ហើយក៏មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានកសាងនិងអភិវឌ្ឍន៍ប្រទេសនេះឲ្យមានការរីកចម្រើនរហូតសព្វថ្ងៃ។ គណបក្សដទៃ ក្រៅពីការបំផ្លាញក្នុងតំណក់កាលនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋ ក្រោយការដោះពីរបបប្រល័យពូជសាសន៍ គេបានរូបរាងប្រឆាំងការរស់រានឡើងវិញរបស់ប្រជាជន ។ ក្រោយមកពេលដែលយើងកសាងប្រទេស ជាពេលវេលាដែលគេទៅសុំប្រទេសឲ្យផ្តាច់ជំនួយមិនឲ្យប្រទេសមកវិនិយោគនៅកម្ពុជា ទៅសុំប្រទេសកុំឲ្យទិញទំនិញពីកម្ពុជា និងទិញសម្លៀកបំពាក់ពីកម្ពុជា។

សម្តេចតេជោ **ហ៊ុន សែន** បានចង្អុលទៅរកសមិទ្ធផលក្នុងវិស័យកាត់ដេរថា ក្នុងកម្មករ កម្មករិនិរោងចក្រទាំងឡាយ ការងារដែលកើតមានសព្វថ្ងៃមិនមែនកើតឡើងពីគណបក្សប្រឆាំងនោះទេ។ ផ្ទុយទៅវិញបក្សប្រឆាំងប៉ុនប៉ងធ្វើសកម្មភាពរហូតទៅដល់អីប្រារព្ធការបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជាតើនេះឬជាការកសាងជាតិ ។ ការបំប្លែងបំផ្លាញរបស់ពួកគេគឺគ្រប់គ្រាន់សម្រាប់ឲ្យយើងយល់ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនខិតខំនិងមិនបន្តកាន់អំណាចទេ គ្រោះថ្នាក់នឹងមកដល់សារជាថ្មី ។ ទង្វើរបស់គណបក្សប្រឆាំង គឺជាការសម្លាប់ជីវិតរបស់កម្មករកម្មករិនី និងក៏ជាការសម្លាប់កូនចៅរបស់ប្រជាពលរដ្ឋជាកសិករនៅឯមូលដ្ឋានដែរ។ នេះឬជានយោបាយចងបង្កើនការងារឲ្យពលរដ្ឋធ្វើ? តើសង្ឃឹមអាចរស់នៅជាមួយគ្នាបានទេ បើអ្នកណាក៏ដោយឲ្យតែស្រឡាញ់គណបក្សប្រជាជនកម្ពុជា, បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា សុទ្ធតែជាអាយ៉ងរបស់យូនជាជនក្បត់ជាតិដែលជាការប្រមាថចំពោះអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាចំនួនដ៏លើសលប់ ហើយដែលជាអ្នកឈ្នះឆ្នោតជាបន្តបន្ទាប់។

សម្តេចតេជោ **ហ៊ុន សែន** ក៏បានបង្ហាញទង្វើករណីទៀតថា គណបក្សប្រជាជនកម្ពុជាឈ្នះ យើងកាន់អំណាច យើងផ្តល់ឲ្យពួកគេនូវសេរីភាពគ្រប់បែបយ៉ាង តាមច្បាប់របស់កម្ពុជា។ ប៉ុន្តែទង្វើដែលគេកំពុងធ្វើតាមរយៈការលាបពណ៌ការជេរប្រមាថនិងសកម្មភាពដទៃទៀត វាជាទង្វើស្អី? ប្រសិនបើគណបក្សប្រជាជនបាត់បង់ការប្រុងប្រយ័ត្នតែបន្តិចសង្គ្រាមនឹងមកដល់ភ្លាម ។ សូម្បីតែឡាករកម្ពុជាដែលដណ្តើមបានមេដាយមាសពិភពលោក, មេដាយមាសអាស៊ី, សូរថាតើបក្សប្រឆាំងដែលបានអបអរសាទរទេ? គ្មានទេការសរសើរ! ព្រោះបើសរសើរបានន័យថា គេសរសើរគណបក្សប្រជាជនកម្ពុជា។ តើនេះឬជាចរិតនៃការបង្រួបបង្រួមជាតិ? ពេលមានទង្វើអាក្រក់គេផ្សព្វផ្សាយភ្លាម។ តែនៅពេលមានសមិទ្ធផលជាវិជ្ជមាន គេមិនដែលនិយាយមួយម៉ាត់ទាល់តែសោះ។ សួរថាតើនេះឬ ចរិតនៃបក្សនយោបាយឬបុគ្គលដែលមានការទទួលខុសត្រូវ ក្នុងការបង្រួបបង្រួមជាតិទេ? នេះជាសារមួយបន្ថែមទៀត ដើម្បីឲ្យប្រជាជនធ្វើការស្វែងយល់ឲ្យកាន់តែច្បាស់អំពីចរិតរបស់បក្សប្រឆាំង។ ដូចនេះការការពារសមិទ្ធផលសន្តិភាពនេះ ទោះតម្លៃណាក៏ដោយត្រូវការពារឲ្យបាន ។ ដើម្បីការពារបានគណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទាំងអស់! ។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាននិយាយបន្ថែមគណបក្សប្រជាជនកម្ពុជាដែលបានរំលឹកផងដែរ អំពីសកម្មភាពល្មើសច្បាប់របស់គណបក្សប្រឆាំងកន្លងទៅដែល មិនទាន់ទាំងបានឈ្នះផងបានធ្វើសកម្មភាពដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងដុតឡានសមត្ថកិច្ច។ សម្តេចតេជោបានព្រមានទុកជាមុនថា បើគណបក្សប្រឆាំងនៅតែបន្តសកម្មភាពបង្កើតចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣ នោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង ២០១៨ នេះ បើមានសកម្មភាពបែបនេះទាំងមុនការបោះឆ្នោត ឬក្រោយបោះឆ្នោតកងកម្លាំងសមត្ថកិច្ចត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្គ្រាម ក៏ផ្ទុះទៅចុះ។

សម្តេចតេជោ **ហ៊ុន សែន** បានពន្យល់ទាក់ទងទៅនឹងការបោះឆ្នោតនាឆ្នាំ២០១៣ថា អ្នកឯង (គណបក្សប្រឆាំង) ធ្វើសកម្មភាពជាច្រើនកន្លែងមិនឲ្យប្រជាពលរដ្ឋចូលបោះឆ្នោត ដើម្បីថ្នាក់ថ្នួរសភាពការណ៍រដ្ឋាភិបាលមិនធ្វើសកម្មភាព។ តែកុំភ្លេចថាឆ្នាំ ២០១៧ និង២០១៨ បើសកម្មភាពពួកអ្នកឯងបែបនេះ កម្លាំងប្រដាប់អាវុធត្រូវចេញបង្ក្រាបភ្លាម ហើយបើផ្ទុះជាសង្គ្រាមក៏ផ្ទុះទៅចុះ។ អត់មានទុកឲ្យមកដុតឡានបំផ្លាញ សណ្តាប់ធ្នាប់សាធារណៈបែបនេះទេ ។ មិនទាន់ទាំងឈ្នះផងបង្កើតហេតុការណ៍នេះ បង្កើតហេតុការណ៍នោះ។ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមព្រមានទុកឲ្យហើយ កុំឲ្យសភាពការណ៍ឆ្នាំ២០១៣ វិលមកវិញ ទាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត។”

របាយការណ៍សេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ឆ្នាំ២០១៧ នៅកម្ពុជា



សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែឧសភា ក្នុងឱកាសនៃការបើកវេទិកាសេដ្ឋកិច្ចពិភពលោក



ឥស្សរជនសំខាន់ៗនៃបណ្តាប្រទេសមួយចំនួនអញ្ជើញចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ក្រោមប្រធាន បទ៖ «យុវជនបច្ចេកវិទ្យានិងកំណើន» បានប្រារព្ធឡើងពីថ្ងៃទី១០-១២ ខែឧសភា ដោយមានឥស្សរជនសំខាន់ៗអញ្ជើញចូលរួមក្នុងវេទិកានេះរួម មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ថងលួន ស៊ីស៊ុលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី ឡាវ ឯកឧត្តម រ៉ូដ្រីហ្គូ ឌូតឺរេ (Rodrigo Duterte) ប្រធានា ធិបតីហ្វីលីពីន និងឯកឧត្តម ឡេន ស្តេនហ្វីក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី វៀតណាម និងមានម្ចាស់ក្រុមហ៊ុនធំៗមកពី១៥ វិស័យ ដែលមានអ្នកចូលរួមប្រមាណជិត ៨០០នាក់ មកពី ៤០ប្រទេស លើ ពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងវេទិកានោះថា កិច្ចការជា អាទិភាពចំពោះមុខដ៏សំខាន់មួយរបស់អាស៊ាន គឺការខិតខំជំរុញឱ្យសម្រេច បាននូវហេដ្ឋារចនាសម្ព័ន្ធនៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៃតំបន់ដែលមានប្រទេសចូលរួមចំនួន១៦ ហើយមានអាស៊ានជាអង្គការ ដ៏ធំបំផុតនិងមានទីផ្សារប្រមាណជា ៣,៤ទ្រីលានដុល្លារ ជាមួយនឹងទំហំសេដ្ឋកិច្ច ២២,៤ទ្រីលានដុល្លារ ឬប្រហែលជា ៣០% នៃទំហំសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០១៥ ។ សម្តេចតេជោបានបន្ថែមអំពី ការបន្តជំរុញតួនាទីស្នូល របស់អាស៊ាននៅក្នុងកិច្ច សហប្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាព របស់អាស៊ាននៅក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុង កម្រិតតំបន់ និងក្នុងកម្រិតសកលលោក ។ ការបន្តនាំនាំកំណើនសេដ្ឋកិច្ច ដ៏រឹងមាំមានគុណភាព ចីរភាព និងបរិយាប័ន្ន ដោយផ្ដោតការយកចិត្តទុក ដាក់ ជាពិសេសលើការកាត់បន្ថយគម្លាតពិសេសបន្តជំរុញអនុវត្តន៍ ឱ្យបាន សម្រេចតាមការគ្រោងទុកនូវផែនការស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥ ក្នុងគ្រប់ទិដ្ឋភាព ទាំងការតភ្ជាប់ជារូបវន្តទាំងការតភ្ជាប់ស្ថាប័ន និងការ តភ្ជាប់រវាងមនុស្ស សំដៅលើកម្ពស់សមត្ថភាពប្រកួតប្រជែងភាពរីក ចម្រើន បរិយាប័ន្ន និងភាពធននៃសេដ្ឋកិច្ចរបស់តំបន់អាស៊ានទាំងមូល ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា អាស៊ានត្រូវធានាឱ្យបាន នូវចក្ខុវិស័យ និងកំណើនដែល អាស៊ានបានដាក់ចេញមកនេះ ។ នេះពិត

ជាអាចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាព និងបរិការណ៍ថ្មីនៃការវិវត្ត នាបរិច្ឆេទសហស្សវត្សពិភពលោក ពិសេសគឺចំនួនដ៏ខ្លាំងក្លានៃបដិវត្តន៍ឧស្សាហ កម្មជំនាន់ទី៤ ដែលអាចបង្កើត ឡើងនូវចីរភាពកំណើនថ្មី និងការបត់បែន នាបរិច្ឆេទសហស្សវត្សពិភពលោក និងទីផ្សារ ។ ដើម្បីសម្រេច បាននូវចក្ខុវិស័យនេះ អាស៊ានចាំបាច់ត្រូវបន្តការយកចិត្តទុកដាក់របស់ខ្លួន ទៅលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ទី១-ការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវ សន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនា ជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយ សន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ទី២-ការបន្ត ដាក់កំណើនសេដ្ឋកិច្ចដ៏រឹងមាំមានគុណភាព ចីរភាព និងបរិយាប័ន្ន ដោយ ផ្ដោតការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ទី៣-ការបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការបេ ស្តីពីការភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងគ្រប់តំបន់ការតភ្ជាប់ស្ថាប័ន និង ការតភ្ជាប់រវាងមនុស្សសំដៅលើកម្ពស់សមត្ថភាពប្រកួតប្រជែង ភាពរីក ចម្រើន បរិយាប័ន្ន និងភាពធននៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល ទី៤-ការ បន្ត ជម្រុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិ ការតំបន់និងការពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានា ទាំងក្នុងកម្រិតតំបន់ ទាំងក្នុងកម្រិតសកល។

សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមានសេដ្ឋកិច្ចតូច តែបើកចំហ ដែលផ្តល់អាទិភាព ខ្ពស់ទៅលើការធ្វើសមាហរណកម្ម និង ការតភ្ជាប់ដើម្បីទទួលបាននូវលទ្ធផលនៃការលូតលាស់លឿនក្នុងចំណោម ប្រទេសដែលរងគ្រោះដោយសង្គ្រាម ដែលទទួលបានជោគជ័យជាងគេ ដោយ ផ្អែកលើអត្រាកំណើនសេដ្ឋកិច្ច កិច្ចរឹងមាំជាមធ្យម ៧,៦% ជាប្រចាំឆ្នាំក្នុង ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ ។ ជាមួយគ្នានេះកម្ពុជាក៏អាច រក្សាបាន នូវកំណើនម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណា ដែលអាចគ្រប់គ្រងបានដូចជា ការគ្រប់គ្រងបំណុល សាធារណៈបានល្អប្រសើរសម្រេចបាននូវការកាត់ បន្ថយភាពក្រីក្រនាបរិច្ឆេទមធ្យមទទួលបាននូវកំណើន ផលិតផលក្នុង

ស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ៤,៥ដង ពី ២៨៨ដុល្លារ នៅឆ្នាំ២០០០ ដល់ ១ ៣០២ដុល្លារ នៅឆ្នាំ២០១៤ ។ ពាណិជ្ជកម្មបានដើរតួនាទីសំខាន់ នៅក្នុងការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលកន្លងមក ដែល ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអង្គការពាណិជ្ជកម្មពិភព លោកបានជួយជំរុញ ការតភ្ជាប់កម្ពុជាទៅនឹងខ្សែសង្វាក់តម្លៃ ខ្សែសង្វាក់ ផលិតផល ។ សេដ្ឋកិច្ចកម្ពុជានៅតែបន្តរក្សាភាពរឹងមាំទៅមុខទៀត ក្នុង រង្វង់ ៧% ក្នុង ១ឆ្នាំ ក្នុងគោលដៅធានាសម្រេចឱ្យបាននូវទស្សនវិស័យ រយៈពេលវែងរបស់ខ្លួន ។ ពោលគឺការឈានឡើងជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ។

នៅក្នុងពិធីបើកវេទិកានេះដែរ ឯកឧត្តម **ថងលូន ស៊ីស៊ុលីត** នាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម **វ៉ុមឌីហ្គោ ឌុនតេ** ប្រធានាធិបតី ហ្វីលីពីន និងឯកឧត្តម **ចៀន សួនហ៊ុក** នាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងអំពី អាស៊ាន និងការត្រៀមខ្លួនរបស់ប្រទេសនីមួយៗក្នុងជំរុញ អភិវឌ្ឍន៍យុវជន និងការអភិវឌ្ឍឌីជីថល ដើម្បីសម្រេចគោលដៅសមាហរណកម្មអាស៊ាន ។ វេទិកាដែលធ្វើឡើងរយៈពេល៣ថ្ងៃនៅទីក្រុងភ្នំពេញនេះ ក៏ចំពេលដែល អាស៊ានប្រារព្ធទិវាទី ៥០ឆ្នាំ ហើយក៏ជាពេលល្អបំផុតដែលអាស៊ានត្រូវ ក្រឡេកមើលពីស្ថាវៈរបស់ខ្លួនកន្លងមក និងបង្កើតគំនិតថ្មីដើម្បីនាំយក អាស៊ានឆ្ពោះទៅកាន់អនាគត ។

ឯកឧត្តម **ចាស្ទីន វូដ** (Justin Wood) ប្រធានប្រចាំតំបន់អាស៊ីប៉ា ស៊ីហ្វិក និងជាសមាជិកគណៈកម្ម ការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា នេះជាឱកាសមាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការ បង្ហាញខ្លួននៅលើឆាកអន្តរជាតិ ហើយក៏ជាវេទិកាមួយអាចទាក់ទាញ វិនិយោគិនបរទេសជាច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជាផងដែរ ។ កម្ពុជាមានកិត្តិយស និងកិត្យានុភាពដែលត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ ផ្ទះក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក និងបានឆ្លុះបញ្ចាំងអំពីការរីក ចម្រើនរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍សកល មួយនេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែឧសភា ក្នុងឱកាសនៃ ការបើកវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ៖ «**យុវជនបច្ចេកវិទ្យា និងកំណើន**» ថាយុវជនកម្ពុជាអាចដើរព្រមគ្នាជាមួយ យុវជនអាស៊ាន។ យើងមិនមានលទ្ធភាពកាត់បន្ថយទ្រព្យសម្បត្តិ ប្រាក់ ចំណូលរវាងប្រទេសអាស៊ានមួយ ទៅប្រទេសអាស៊ានមួយទៀត នៅក្នុង ក្របខណ្ឌសមាហរណកម្មដំណាក់កាលទី១ ចូលដំណាក់កាលទី២ និង ឈានចូលដំណាក់កាលទី៣ បានឡើយ ។ ប្រាក់ចំណូលរបស់កម្ពុជាមិន អាចដើរទានប្រាក់ចំណូលរបស់ប្រទេសសិង្ហបុរី ឬប្រាក់ចំណូលរបស់ ប្រទេសមួយចំនួនបានទេ ។ ប្រាក់ចំណូលនៅកម្ពុជាក៏មិនអាចដូចគ្នា សូម្បីពិភពលោកក៏មិនអាចដូចគ្នាបានដែរ ។ ក៏ប៉ុន្តែអ្វីដែលជាការសង្ឃឹម របស់យើងនោះ គឺការកាត់បន្ថយគម្លាតខាងខួរក្បាលយុវជនអាស៊ាន នេះ ជាវិធីដែលអាចធ្វើទៅរួចតាមរយៈនៃការវិនិយោគកាន់តែច្រើនថែមទៀត សម្រាប់ការបណ្តុះបណ្តាលធនធានកម្ពុជា ។ សម្តេចតេជោបន្តថា គម្លាត ខួរក្បាលនេះបានធ្វើឱ្យមានការកាត់បន្ថយគម្លាតនៅក្នុងក្របខណ្ឌអាស៊ាន និងពិភពលោក ហើយវាមានចរិតសមាហរណកម្មរបស់វា និងធ្វើការជា មួយគ្នាប្រកប ដោយប្រសិទ្ធភាពផង និងដោយសាមគ្គីភាពផង ។ យុវជន កម្ពុជាស្រេកឃ្លានខ្លាំងណាស់នូវចំណេះដឹង ដែលសក្តានុពលខ្ពស់មួយ


ក្នុងការទទួលយកនូវចំណេះដឹងសម្រាប់អនាគតរបស់ពួកគេ ។ កម្ពុជា បានត្រៀមរៀបចំខ្លួនតាំងពីថ្នាក់ក្រោម ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស របស់ខ្លួន តាមរយៈការជំរុញសាលារៀនទៅកៀកផ្ទះរបស់ប្រជាជន ដើម្បី ឱ្យកុមារកម្ពុជាទាំងអស់បានទទួលការសិក្សានៅសាលារដ្ឋ និងរហូតដល់ កម្រិតវិទ្យាល័យ និងបានផ្តល់ឱកាសឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ធន ធានមនុស្ស ដែលបច្ចុប្បន្នកម្ពុជាមានសាកលវិទ្យាល័យរហូតដល់ ជាង ១០០ និងបានជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមសាលារបស់រដ្ឋ បន្ថែមទៀតផង ។ សម្តេចតេជោ បានបន្តថា កម្ពុជាបានដាក់ចេញនូវគោល នយោបាយឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលបញ្ជាក់នេះវាឆ្ងាយ ទៅ ជាប្រធានបទធំ ដើម្បីឆ្លើយតបជាមួយបច្ចេកវិទ្យាទំនើប និងបានធ្វើការ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិនិយោគពិក្រៅ ប្រទេស ។

នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ នេះ **សម្តេចតេជោ ហ៊ុន សែន** បាន មានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ចពិភព លោកនៅពេលនេះបានឈានដល់ទីបញ្ចប់ជាមួយភាពជោគជ័យ ដែល យើងបានរួមគ្នាបង្កើតឡើង ហើយនេះក៏បង្ហាញអំពីសុខដុមរមនានៅក្នុង ក្របខណ្ឌអាស៊ានដែរនោះ ហើយជាថាមពលនៃតំបន់របស់យើង ។ វេទិកា សេដ្ឋកិច្ចពិភពលោករបស់យើងនេះ នឹងក្លាយទៅជាវេទិកាដ៏សំខាន់ក្នុង ការរារាំងនយោបាយគាំពារនិយម និងពង្រីកនូវស្មារតីសមាហរណកម្ម ដូចជា សាកលភាវូបនីយកម្ម ។ សម្តេចតេជោក៏បានអរគុណដល់អ្នកចូល រួមទាំងអស់ ដែលបានប្រឹងប្រែងផ្តល់នូវកិត្តិយសដល់កម្ពុជា ដែលធ្វើជា ម្ចាស់ផ្ទះ ។

ក្នុងឱកាសបិទវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ **សម្តេចតេជោ ហ៊ុន សែន** ក្នុងឋានៈ ជាម្ចាស់ផ្ទះនៃវេទិកា នេះបានប្រគល់កណ្តឹងជូនឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម **ចៀន សួនហ៊ុក** (Nguyen Xuan Phuc) ដើម្បីឱ្យធ្វើជា ម្ចាស់ផ្ទះនៅឆ្នាំ២០១៨ ខាងមុខ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបាន អបអរសាទរំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយបានចាត់ទុកថា វាជាវេទិកា ជោគជ័យមួយធ្វើឱ្យសេដ្ឋកិច្ច នៅតំបន់អាស៊ានឈានទៅមុខមួយកម្រិត ទៀត ។ កម្ពុជាបានធ្វើជាម្ចាស់ ផ្ទះនេះទទួលជោគជ័យយ៉ាងខ្លាំងដោយ បានជួយដល់អាស៊ានជាច្រើន ។ ឯកឧត្តម **ចៀន សួនហ៊ុក** បានបញ្ជាក់ ថា «យើងរៀនបទពិសោធន៍ពីប្រទេសដែលធ្វើជាម្ចាស់ផ្ទះ ។ កម្ពុជាជូននឹង អាស៊ានរៀបចំពិធីនេះទទួលបានជោគជ័យ ។ យើងមានកិត្តិយសដើម្បី ត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៨ ខាងមុខ» ។

វេទិកាសេដ្ឋកិច្ចពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ (ឈ្មោះ ដំបូង វេទិកាគ្រប់គ្រងអីរ៉ុប ហើយបានប្តូរឈ្មោះទៅជា វេទិកាសេដ្ឋកិច្ច ពិភពលោកនៅឆ្នាំ១៩៨៧) ដោយសាស្ត្រាចារ្យ Klaus Schwab ផុរជន ដែលមានដើមកំណើតអាល្លឺម៉ង់ និងមានទីស្នាក់ការនៅក្រុង ហ្សឺណែវ ប្រទេសស្វីស ។ វេទិកាសេដ្ឋកិច្ច ពិភពលោកបានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ របស់ខ្លួនជារៀងរាល់ឆ្នាំចំនួនពី៦ ទៅ ៨លើក នៅក្នុងតំបន់អាហ្វ្រិក, អាស៊ី បូព៌ា និងអាមេរិកឡាទីន ព្រមទាំងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនចំនួន២ ថែមទៀត នៅប្រទេសចិន និងប្រទេសអាល្លឺម៉ង់ ។ អ្នកចូលរួមក្នុងវេទិកា រួមមាន ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល, ផុរជន, អ្នកស្រាវជ្រាវ, អង្គការ មិនមែនរដ្ឋាភិបាល និងថ្នាក់ដឹកនាំសង្គមផ្សេងៗទៀត ។ ជាមួយភាគី ពាក់ព័ន្ធវេទិកានេះ ធ្វើការកំណត់បញ្ហា ប្រឈមដំណោះស្រាយ និងសកម្ម ភាពផ្សេងៗក្នុងស្មារតីនៃពលរដ្ឋល្អរបស់ពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរួមវេទិកា
«ខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ»
 * ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនកាន់តែពង្រីកឲ្យមានប្រសិទ្ធភាព
 និងស៊ីជម្រៅទ្វេភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបរួមដៃគូរដ្ឋបាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជិនគីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន **លី ឌីងហ្វាង**

តបតាមសេចក្តីអញ្ជើញរបស់ ឯកឧត្តម **ស៊ី ជិនគីង** ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅរដ្ឋធានីប៉េកាំងពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០១៧ ។

វេទិកា «ខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» បានប្រារព្ធឡើងជាផ្លូវការ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា នាមជ្ឈមណ្ឌលសន្តិសុខអន្តរជាតិទីក្រុងប៉េកាំង ។ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលមកពី២៨ប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក, ប្រមុខអង្គការសហប្រជាជាតិ, ប្រធានធនាគារពិភពលោក, ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រតិភូថ្នាក់រដ្ឋមន្ត្រី, សហគ្រិន, អ្នកជំនាញខាងកិច្ចការហិរញ្ញវត្ថុប្រមាណ ១.២០០នាក់ រួមទាំងអ្នកសារព័ត៌មានអន្តរជាតិមកពី ១១០ប្រទេស លើពិភពលោកបានចូលរួមផងដែរ ។

ថ្លែងសុន្ទរថា ក្នុងពិធីបើកវេទិកា ឯកឧត្តម **ស៊ី ជិនគីង** ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាម្ចាស់ផ្ទះថ្លែងបញ្ជាក់ថា ការរៀបចំវេទិកានេះឡើង គឺសំដៅស្វែងរកសម្លេងជាឯកច្ឆន្ទកំណត់ទិសដៅធ្វើកិច្ចសហប្រតិបត្តិការ និងជំរុញឲ្យមានការអនុវត្តគម្រោងទាំងឡាយឲ្យកាន់តែប្រសើរឡើងថែមទៀត និងលើកកម្ពស់ ការគាំទ្រយន្តការប្រព័ន្ធការងារនានា ។ ឯកឧត្តមប្រធានាធិបតីបន្តថា ប្រទេសចិននឹងប្រើប្រាស់វេទិកានេះ ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែចម្រើន និងមានប្រសិទ្ធភាពការកសាងបណ្តាញដៃគូឲ្យកាន់តែជិតស្និទ្ធនិងខ្លាំងក្លាជាងមុនពិសេសជំរុញឲ្យមានភាពត្រឹមត្រូវសមហេតុផល និងតុល្យភាពកាន់តែច្រើននៅក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ។ ឯកឧត្តមប្រធានាធិបតីចិនបានគូសបញ្ជាក់ទៀតថា វេទិកានេះមានបំណងស្វែងរកវិធី ដោះស្រាយទាំងបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងទាំងបញ្ហាសេដ្ឋកិច្ចលើសកលលោក ដើម្បីបង្កើតឲ្យមានថាមពលថ្មី ដែលអាចជួយជំរុញឲ្យមានការអភិវឌ្ឍ ដែលមានអន្តរទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយ ហើយនឹងសំដៅធានាឲ្យបានថា គម្រោងខ្សែក្រវាត់មួយផ្លូវមួយពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង

ជូនទៅប្រជាជនរបស់ ប្រទេសដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ។ ឯកឧត្តម ប្រធានាធិបតីក៏បានគូសបញ្ជាក់ពីការជំរុញការតភ្ជាប់រវាងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ជាមួយនឹងបណ្តាប្រទេសដែលនៅលើខ្សែក្រវាត់មួយនិងផ្លូវមួយពិសេសបង្កើតបណ្តាញតភ្ជាប់លើគ្រប់វិស័យគ្រប់ស្រទាប់និងគ្រប់ទម្រង់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចការបើកច្រកទីផ្សារជំរុញការវិនិយោគ និងបង្កើតឱកាសការងារ ។ ការពង្រឹងការតភ្ជាប់ប្រជាជន និងប្រជាជនឈរលើមូលដ្ឋានយោគយល់គ្នា ជឿជាក់គ្នា គោរពគ្នាទៅវិញទៅមក និងរស់នៅជាមួយគ្នាប្រកបដោយវិបុលភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល ។ ឯកឧត្តមប្រធានាធិបតីក៏បានបញ្ជាក់ដែរថា ខ្សែក្រវាត់មួយ និងផ្លូវមួយ គឺបើកចំហកិច្ចសហប្រតិបត្តិការផ្ដោតជាសំខាន់លើមហិច្ឆិតាសេដ្ឋកិច្ច និងស្វែងរកសន្តិភាព មិត្តភាព រវាងបណ្តាប្រទេសទាំងអស់លើពិភពលោក អង្គការតំបន់ និងអន្តរជាតិ ឈរលើកិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ ការអភិវឌ្ឍរួមគ្នា និងទទួលបានផលប្រយោជន៍ទៅវិញទៅមក និងសន្តិសុខវិជ្ជមាន ។

ថ្លែងសុន្ទរកថាខ្លីក្នុងពេលនោះ សម្តេចតេជោបានកត់សម្គាល់ចំពោះ ឯកឧត្តមប្រធានាធិបតីចិន **ស៊ី ជិនគីង** និងប្រជាជនចិនទាំងមូលដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិធំៗជាពិសេស ដើម្បីកំណត់ទិសដៅសម្រាប់ អនុវត្តគំនិតផ្តួចផ្តើមនេះឲ្យទទួលបានជោគជ័យបន្តទៀត ។ សម្តេចតេជោបញ្ជាក់ថា តាមរយៈ «គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ» គឺកំពុងបង្ហាញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងត្រូវបានពង្រីកយ៉ាងលឿនថែមទៀត លើវិស័យសំខាន់ៗមួយចំនួនជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ រួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ព្រមទាំងការលើកស្ទួយឧស្សាហកម្មទេសចរណ៍ ការវិនិយោគ និងវិស័យកសិកម្ម ។ ប្រទេសចិនកំពុងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយពិភពលោក ជាពិសេសក្នុងការជំរុញសេរីភាពនយោបាយ ពាណិជ្ជកម្ម អន្តរជាតិ សមាហរណកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នលើកស្ទួយ

សកលលាវបនីយកម្ម និងការកសាង និម្មិតបនកម្មសេដ្ឋកិច្ចពិភពលោកថ្មី ។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំចំពោះអនាគតនៃគំនិតផ្តួចផ្តើមនេះដែលមានការគិតគូរច្បាស់លាស់អំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការការរៀបចំផែនការ និងការផ្គត់ផ្គង់ ហិរញ្ញប្បទាន ពិសេសតាមរយៈធនាគារអភិវឌ្ឍន៍ BRICS, មូលនិធិផ្លូវសូត្រ និងធនាគារអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធអាស៊ី ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្មក្នុង យន្តការសហប្រតិបត្តិការទាំងឡាយនៃ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួមនៃតំបន់ និងសកលលោក ។

វេទិកា នេះក៏បានចេញសេចក្តីថ្លែងការណ៍រួមនៃ កិច្ចប្រជុំរបស់បណ្តាមេដឹកនាំស្តីពីវេទិកា «ខ្សែក្រវាត់ និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។ មេដឹកនាំទាំងអស់បានកត់សំគាល់ថា ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នឹងអាចជាកាលានុវត្តភាពក្នុងស្ថានភាព ដែលមានបញ្ហាប្រឈមនឹងការប្រែប្រួល ។ តាមរយៈនេះ មេដឹកនាំទាំងអស់បានស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងក៏ជាការបើកផ្លូវនៃការតភ្ជាប់ទៅ កាន់តំបន់ផ្សេងៗទៀត ដូចជា អាហ្វ្រិក និងអាមេរិកខាង ត្បូងជាដើម ។

នៅព្រឹកថ្ងៃទី១៦-១៧ ខែឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរឹតចំណងសាមគ្គីភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសការបន្តចូលរួមអនុវត្តគម្រោងកែលម្អប្រព័ន្ធស្រូវស្រោច និងស៊ីជម្រៅទ្រូងទៀតនូវការអនុវត្តក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរបានប្រកាសជាក់ចេញកាលពីឆ្នាំ២០១០ ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបដោយឡែក ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម យូ ជិនស៊ីន ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងឯកឧត្តម ហាន គេហ្វាន ប្រធានសភាតំណាងប្រជាជនចិន ។ ថ្នាក់ដឹកនាំចិនបានអះអាងថា នៅតែបន្តគាំទ្រដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ព្រោះថាទោះបីជាប្រទេសចិនជួយដល់ប្រទេសកម្ពុជា លើគ្រប់វិស័យក៏ពិតមែន តែកម្ពុជាក៏បានជួយដល់ចិនលើគ្រប់សកម្មភាពផងដែរ ដែលនោះគឺបានបង្ហាញឲ្យឃើញពីការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ប្រទេសតូចប្រទេសធំ មានក្រនោះទេ ពោលគឺយើងនៅតែបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ ការឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ។ តាមរយៈសម្តេចតេជោថ្នាក់ដឹកនាំចិនសូមគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឌុំ ប្រធានព្រឹទ្ធសភាជាតិ និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិល ប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក្នុងពេលវេលាដ៏សមស្របណាមួយក្នុងពេលខាងមុខ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចិនមានគោលនយោបាយដ៏ល្អជាមួយនឹងកម្ពុជាបើទោះជាប្រទេសមានការមមាញឹកនៅក្នុងប្រទេសក៏ពិតមែន តែសម្តេចត្រូវតែអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិនសំដៅឆ្លើយយ៉ាងណា ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេស ដើម្បីការគាំទ្ររបស់ ចិនចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសមិទ្ធផលសង្គមក្នុង

ប្រទេសកម្ពុជា ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញឲ្យមានការប្រារព្ធរៀបចំខួប ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០១៨ ខាងមុខឲ្យមានភាពអធិកអធមថែមទៀត ពិសេសបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាក៏បានអញ្ជើញជួបពិភាក្សាទ្វេភាគីយ៉ាងស្និទ្ធស្នាលរវាងទាក់ទងជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន លី ខ្សឹលាខ ព្រមទាំងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល ចិនជាច្រើនរូប ។

ឯកឧត្តម លី ខ្សឹលាខ នាយករដ្ឋមន្ត្រីចិនមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» និងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន ។ ឯកឧត្តមនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច តេជោនៅពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេច ចំពោះការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន ។

មេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានឯកភាពគ្នាថា មិត្តភាពជាប្រពៃណី ចិន-កម្ពុជា គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនទាំងពីរ ហើយចាំបាច់ត្រូវពង្រឹង និងលើកកម្ពស់បន្ថែមទៀត ។ នៅក្នុងសករាជថ្មីនៃប្រវត្តិសាស្ត្រភាគីទាំងពីរត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាកម្រិត ថ្មីមួយទៀត និងកាន់តែស៊ីជម្រៅដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកកាន់តែខ្លាំងឡើង ដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ ។ ភាគីទាំងពីរបានឯកភាពរក្សា ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ តាមរយៈមធ្យោបាយនានា និងរកការទាក់ទងជាយុទ្ធសាស្ត្រឲ្យបានទាន់ពេលវេលា ចំពោះទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗ ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរវាងរដ្ឋាភិបាល សភាគណបក្ស និងអាជ្ញាធរមូលដ្ឋាន ធ្វើការប្រាស្រ័យទាក់ទងពាក់ព័ន្ធនឹងបទពិសោធន៍អភិបាលកិច្ចឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងប្រើប្រាស់ឲ្យបានល្អនូវគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិន-កម្ពុជា ព្រមទាំងសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យទាំងអស់ ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការ ការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និង សន្តិសុខ ។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មីរវាងក្រសួងការបរទេសទាំងពីរ និងពង្រីកការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្រប់កម្រិត ។ ភាគីទាំងពីរនឹងបន្តអនុវត្តយន្តការអនុវត្តច្បាប់ ដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជា ការរក្សាសន្តិសុខក្នុងប្រទេសការប្រឆាំងគេរកម្ម ការប្រយុទ្ធប្រឆាំង ការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទាមទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតរួមទាំងការប្រមាញ់ឧក្រិដ្ឋកម្មឆ្លងដែន ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ឯកភាពពង្រឹងការរួមបញ្ចូលយុទ្ធសាស្ត្រអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោលនៃផែនការ កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិ

ការសមត្ថភាព ផលិត និងវិនិយោគ ។ ភាគីទាំងពីរនឹងបង្កើនវិសាលភាព និងកម្រិតនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បី ឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦ប៊ីលាន ដុល្លារអាមេរិក នៅឆ្នាំ២០២០ ។ តាមរយៈនេះភាគីចិនបានត្រៀមរួចជាស្រេចក្នុងការបន្ត ផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិន ដើម្បី ជំរុញគម្រោងមួយចំនួន ដូចជាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុង ព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមគ្នា ។ ក្នុងកិច្ចពិភាក្សាគ្នា នោះភាគី ចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងអរិយធម៌ជាតិរបស់ខ្លួន ។ ជាមួយគ្នានេះភាគីកម្ពុជាបញ្ជាក់ សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្រប ច្បាប់របស់ចិនតែមួយគត់ ហើយតែងតែជាផ្នែកមួយរបស់ចិន ដែលមិនអាច កាត់ផ្តាច់ពីចិនបានឡើយ និងប្រឆាំងចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់ គ្រប់ទម្រង់ ព្រមទាំងបន្តការគាំទ្រ ការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់ ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុខ្ពង់ខ្ពស់ក្នុងការបង្រួបបង្រួមចិនដោយ សន្តិវិធី ។ ភាគីទាំងពីរបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជា បញ្ហារវាងចិននិងអាស៊ាន។ បញ្ហានេះ គួរត្រូវបានដោះស្រាយតាមរយៈ ការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព និងការចរចាដោយសន្តិវិធី ដោយរដ្ឋ អធិបតេយ្យភាពពាក់ព័ន្ធផ្ទាល់ ។ មេដឹកនាំនៃប្រទេសទាំងពីរក៏ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជា ការយកចិត្តទុកដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ច សហប្រតិបត្តិការបន្ថែមទៀត ក្នុងវេទិកាពហុភាគីដូចជា អង្គការសហ ប្រជាជាតិ កិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ ឡាននាង មេគង្គ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីរួចមក ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេស ទាំងពីរកម្ពុជា-ចិន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯក សារអនុស្សាវរណៈ និងកិច្ចព្រមព្រៀងសំខាន់ៗចំនួន៧ក្នុងនោះរួមមាន ទី១-ពិធីសារស្តីពីការបង្កើតស្ថានីយសង្កេតកិច្ចការបរិស្ថានសមុទ្ររួម ទី២- ឯកសារស្តីពីចំណុចគោលនៃផែនការកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បី រួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហ ប្រតិបត្តិការ ផ្លូវសូត្រសមុទ្រសតវត្សទី២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ទី៣-កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិ- បត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ១.២០០លានយ៉ង់ សម្រាប់ឆ្នាំ២០១៧ ទី៤-កិច្ចព្រមព្រៀងឥណទាន សម្បទានជាប្រាក់ដុល្លារ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ជំហានទី២ នៅភាគខាងកើតប្រទេសកម្ពុជា ទី៥-អនុស្សាវរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការ កសាងសមត្ថភាពពាក់ព័ន្ធលើសំយោងជញ្ជូន ទី៦-អនុស្សាវរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ផែនការសកម្មភាព ដើម្បីអនុវត្ត និងទី៧-អនុស្សាវរណៈនៃការយោគយល់ គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតី **តេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម

ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើង នៅផ្ទះសំណាក់រដ្ឋក្នុងទីក្រុងប៉េកាំង។ ឯកឧត្តម **ស៊ី ជិនពីង** មាន ប្រសាសន៍ សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេច តេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរ ជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដំណើរនៃការអញ្ជើញ ចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ និងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ ទីក្រុងប៉េកាំង ប្រទេសចិននាពេលនេះ គឺជាការរួមចំណែកក្នុងការពង្រឹង ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងជាការចូលរួម ចំណែកក្នុងការពង្រឹងថែមទៀត នៃការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំទាំងពីរបានដាក់ចេញ។ សម្តេចតេជោ ក៏បានថ្លែងអំណរ គុណចំពោះឯកឧត្តមប្រធានាធិបតីចិន **ស៊ី ជិនពីង** ដែលបានជំរុញនូវ ការគាំទ្រដល់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាលពីពេលកន្លង មក ។ សម្តេចតេជោ បានស្នើដល់ឯកឧត្តមប្រធានាធិបតីបន្តការគាំទ្រដល់ ប្រទេសកម្ពុជា ពិសេសជួយដល់ការកសាងសមត្ថភាពលើវិស័យការពារ ជាតិ សន្តិសុខ ការបង្កើនជំនួយកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទាន ដើម្បីបង្កើនល្បឿននៃការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា។

ឯកឧត្តម **ស៊ី ជិនពីង** បានផ្តល់សេចក្តីសង្ឃឹមថា នៅឆ្នាំ២០២០ ខាងមុខ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងមានការកើនឡើងរហូត ដល់ ៦ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០១៨ ខាងមុខនេះភាគីចិន នឹងទទួលបានការទិញអង្ករពីប្រទេសកម្ពុជាចំនួន ៣០ម៉ឺនតោន រួមទាំងការ ជួយកសាងឃ្លាំងអង្ករក្នុងប្រទេសកម្ពុជា។ ឯកឧត្តមនឹងជំរុញឲ្យមានការ សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុកសាង តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ និងសាងសង់ព្រលានយន្ត ហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបព្រមទាំងសំរេចផ្តល់ជំនួយឥតសំណង ១ ២០០ លានយ៉ង់ដល់កម្ពុជា ដើម្បីឲ្យភាគីកម្ពុជាកសាងសាលារៀន កសាងបណ្តាញគមនាគមន៍ជនបទ ជីកអណ្តូងទឹកស្អាត ជាមួយគ្នានេះ ចិននឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០លានយ៉ង់ក្នុងឆ្នាំ២០១៧ ជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា ដើម្បីជួយដល់អតីត យុទ្ធជន និងប្រជាពលរដ្ឋទូទៅ។ ឯកឧត្តម បន្តថា នៅឆ្នាំ២០២០និងមាន ភ្ញៀវទេសចរណ៍ចិនទៅទស្សនាប្រទេសកម្ពុជាចំនួន ២លាននាក់ ដោយ សារប្រទេសកម្ពុជាមានប្រាង្គប្រាសាទដ៏ល្បីល្បាញ ហើយក្នុងនោះភរិយា របស់ឯកឧត្តមរួមទាំងកូនរបស់ឯកឧត្តម មានបំណងទៅទស្សនាប្រាសាទ នានាក្នុងខេត្តសៀមរាប។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមប្រធានា ធិបតី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាផងដែរទៅលើ ការរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធ ប្រឆាំងអំពើអាក្រក់ និងបញ្ហាតំបន់និងអន្តរជាតិ ។

គួរបញ្ជាក់ថា ក្នុងឱកាសស្នាក់នៅប្រទេសចិន **សម្តេចតេជោ ហ៊ុន សែន** បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម **អ៊ឺ ជិនហាន ចាហ្គាបុលហ្គា** នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ ។ សម្តេចតេជោក៏បាន អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនចិនមួយចំនួនចូលជួបសម្តែងការគួរសម និង បានជួបសំណេះសំណាលជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅប្រទេសចិន ។ សម្តេចតេជោ ក៏បានអញ្ជើញទៅទីក្រុង ស៊ីអាន នៃខេត្ត សានស៊ី ដើម្បីធ្វើជាអធិបតីនៃការបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជាផងដែរ ។



កាកបាទក្រហមកម្ពុជាប្រារព្ធខួបលើកទី១៥៤ ទិវាកាកបាទក្រហមអន្តរជាតិ
៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា»



*** សម្បូរសេចក្តីរីករាយ ១៣លាន ៤សែនដុល្លារសហរដ្ឋអាមេរិក**
ដល់កាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៧ នេះ



សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជា
អធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៥៤ ទិវាកាកបាទក្រហមកម្ពុជា
អន្តរជាតិ ៨ឧសភា

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធទិវាពិភពលោក កាកបាទក្រហម អន្តរជាតិ ៨ ឧសភា លើកទី១៥៤ ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៧ ។ ទិវាពិភពលោក កាកបាទក្រហម អន្តរជាតិ ៨ ឧសភា ឆ្នាំ២០១៧ នេះ ធ្វើឡើងក្រោមប្រធានបទ «**កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា**» ដោយមានការអញ្ជើញចូលរួមពីកាកបាទក្រហមអន្តរជាតិ ដៃគូអភិវឌ្ឍន៍សប្បុរសជនជាតិ-អន្តរជាតិ និងមហាជនសរុបប្រមាណជា ៤ពាន់នាក់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធបាតុសាខាកាកបាទក្រហមកម្ពុជាជាដើម-ខេត្ត ទាំង២៥ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្ម ពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណា ជួយសង្គ្រោះដល់អាយុជីវិត របស់ប្រជាពលរដ្ឋនៅពេលមានឧបទ្វីហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្អិត ទាំងនៅតំបន់ជិត ឬតំបន់ឆ្ងាយដាច់ស្រយាលនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានកើតឡើងនាពេលកន្លងមក ។ មានប្រសាសន៍នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថាកាលពីឆ្នាំទៅកាកបាទក្រហមកម្ពុជា ធ្វើឡើងចំពេលដែលកម្ពុជាជួបនូវគ្រោះរាំងស្ងួត ដែលពេលនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការចែកចាយទឹក ការ

ដឹកអណ្តូង ដឹកស្រះ ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មពីកាកបាទក្រហមកម្ពុជាផងដែរ។

តាមរយៈវិធានការនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពរួមរបស់កាកបាទក្រហមកម្ពុជា ដែលបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានផ្តល់ជំនួយតាមរយៈ កាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌ដ៏ចាំបាច់មួយនេះ។ **សម្តេចតេជោ** ក៏បានថ្លែងអំណរគុណដល់កម្លាំងអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកទាំងឡាយ ទោះតូចក្តីធំក្តីធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានគ្រោះឧបទ្វីហេតុ ឬគ្រោះមហន្តរាយផ្សេងៗ។ ឆ្លៀតក្នុងឱកាសនេះដែរ **សម្តេចតេជោ ហ៊ុន សែន** បានអំពាវនាវដល់អាណាព្យាបាលឪពុកម្តាយ ត្រូវយកចិត្តទុកដាក់ដល់ការអប់រំកូនជៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលធ្វើអោយប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ម្យ៉ាងវិញទៀត គឺសូមប្រជាពលរដ្ឋទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ សូមបើកបរអោយមានការប្រុងប្រយ័ត្នជាពិសេសបើកបរ ដោយគ្មានការប្រើប្រាស់គ្រឿងស្រវឹង។ **សម្តេចតេជោ** នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបន្តផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួនមួយលានដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងអរគុណដល់សាធារណៈជនដែលបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះដើម្បីអោយដំណើរការទៅមុខ។ ជាមួយគ្នានេះ **សម្តេចតេជោ** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគោរពថ្វាយព្រះពរដល់**ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចំរើនព្រះជន្មព្រះអង្គ សូមព្រះករុណាមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្ម យឺនយូរដើម្បីគង់ប្រថាប់ជាម្ចាស់ដ៏ត្រជាក់ដល់ប្រជារាស្ត្រគ្រប់ៗរូប។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានធ្វើសារជូនពរសម្តេចក្នុងហ្វេសប៊ុក (Facebook) និងតាមទូរស័ព្ទ ក្នុងពេលដែល **សម្តេចតេជោ**បានអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសស្វីស្ទ្រីកាលពីដើមខែឧសភា នេះ។

មុននឹងបញ្ចប់ **សម្តេចតេជោ ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់កិត្តិយសទទួលថវិកាពីសប្បុរសជន ដែលបានចូលរួមវិភាគទានដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រមទាំងបានអញ្ជើញពិនិត្យការតាំងពិព័រណ៍សមិទ្ធផលស្នាដៃកាកបាទក្រហមកន្លងមកនេះ និងចក្ខុវិស័យអនុស្សាវរីយ៍ជាមួយសប្បុរសជន និងយុវជន យុវនារីក្នុងបរិយាកាសរីករាយស្និទ្ធស្នាលបំផុត។ តាមតួលេខ បានបង្ហាញថា មានសប្បុរសជនទាំងក្នុង និងក្រៅប្រទេសជាច្រើនបានធ្វើការបរិច្ចាគថវិកាចំនួនជាង ១៣លាន ៤សែនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៧ នេះ។

សម្តេចចក្រី ហេង សំរិន អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា



សម្តេចអគ្គមហាសេនាបតីតេជោ **ហេង សំរិន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញនូវ ព្រះវិហារ ក្នុងវត្តជម្ពូសុវណ្ណហៅវត្តត្រពាំងព្រីង

កាលពីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ **សម្តេចអគ្គមហាសេនាបតីតេជោ ហេង សំរិន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ទូទៅប្រមាណជាង ២៥០០នាក់ នៅក្នុងពិធីបុណ្យសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញនូវ ព្រះវិហារ និង សមិទ្ធផលនានាក្នុងវត្តជម្ពូសុវណ្ណហៅវត្តត្រពាំងព្រីង ភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ **ហេង សំរិន** បានរំលឹកពីអនុស្សាវរីយ៍អតីតកាលដែលធ្លាប់បួសរៀន នៅវត្តត្រពាំងព្រីងនេះ រហូតដល់លាចាកសិក្ខាបទក្នុងយុវវ័យ និងចូលរួមធ្វើនយោបាយក្នុងពេលនោះ ជាសកម្មជន គាំទ្របក្សប្រជាជនបដិវត្តន៍ខ្មែរ និងចូលរួមចលនាតស៊ូ ដោយចេញ មុខប្រឆាំងបរទេស ឈ្លានពាន និងចូលរួមជាមួយអ្នកស្នេហាជាតិផ្សេងៗទៀត មាន **សម្តេចព្រះរាជអាជ្ញា ជំទាវ ស៊ីម សម្តេចតេជោ ហ៊ុន សែន** ជាដើម វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា នាថ្ងៃ ៧ មករា ១៩៧៩រួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនដូចបច្ចុប្បន្ន។

សម្តេចចក្រីប្រធានរដ្ឋសភា នៃព្រះរាជា-

ណាចក្រកម្ពុជា បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សា អោយបាននូវសមិទ្ធផលដែលកើតមានក្រោយថ្ងៃ ៧ មករា ១៩៧៩ គឺសន្តិភាព និងការអភិវឌ្ឍដែលយើងខិតខំ ប្រឹងប្រែងរកដោយលំបាក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចប្រធានក៏បានអំពាវនាវផងដែរ អោយបងប្អូនប្រជាពលរដ្ឋ ទាំងអស់បន្តបោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី ៤ ខែមិថុនា ២០១៧ និងការ បោះឆ្នោតសកលឆ្នាំ ២០១៨ ខាងមុខនេះ។



ប្រជាជនចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តជម្ពូសុវណ្ណហៅវត្តត្រពាំងព្រីង

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្តេច សមិទ្ធផលសំខាន់ៗពីរ នៅខេត្តព្រៃវែង



សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងឃុំក្របៅ ស្រុកកំបាយមារ និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនូវឧបដ្ឋានសាលាស្រះទឹក សមិទ្ធផលនានាក្នុងវត្តរតនៈសិលា ហៅវត្តក្របៅថ្មី និងបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ០១ខ្សែ ប្រភេទ DBST ប្រវែង ៧.៤៤០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំបាយមារ ខេត្តព្រៃវែង។

ដោយឡែកនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រឡាហោម **ស ខេង** ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានអូរឬស្សីប្រវែង ៦១ម៉ែត្រ ទទឹង៩ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមប្រវែង៣.៥៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅក្នុងភូមិកោងស្រែ ឃុំល្វែរ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ស្ថាននេះជាអំណោយរបស់សម្តេចតេជោ **ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុនសែន** តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

នៅក្នុងពិធីទាំងពីរនោះ សម្តេចក្រឡាហោម **ស ខេង** បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ

ដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងសាមគ្គីគ្នាធ្វើការអភិវឌ្ឍ ប្រទេសឱ្យមានការរីកចម្រើនលឿនគ្រប់វិស័យ ។ ជាក់ស្តែងសមិទ្ធផលដែលយើងធ្វើពិធីសម្ពោធក្នុងពេលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថាការអភិវឌ្ឍអាចធ្វើឱ្យសម្រេចទៅបានអាស្រ័យទៅលើប្រទេសជាតិមានសុខសន្តិភាពគ្រប់គ្រាន់ ។ បើប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមនិងគ្រោះមហន្តរាយទៀតនោះយើងពិតជាគ្មានឱកាសដើម្បីអភិវឌ្ឍប្រទេស និងកសាងមូលដ្ឋានភូមិ ឃុំរបស់យើងដូចក្នុងពេលនេះទេ ។ ហេតុនេះ សូមប្រជាជនទាំងអស់ ខិតខំរក្សាឱ្យបាននូវសន្តិភាព ដែលយើងខិតខំរកបានមកដោយលំបាកនេះកុំឱ្យបាត់បង់ទៅវិញ ។ សម្តេចក្រឡាហោមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នាក្នុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ។

សម្តេចក្រឡាហោម **ស ខេង** ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កម្លាំងចុះស្ថាបនាផ្លូវជូនប្រជាពលរដ្ឋទាន់ពេលវេលា ដោយមិនគិតការនឿយហត់ឡើយ និងគោរពតាមការណែនាំ ក៏ដូចជាបទបញ្ជារបស់សម្តេចបំពេញបានតាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ សម្រាប់ការប្រើប្រាស់បានទាន់ពេលវេលា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ : គណបក្សប្រជាជនកម្ពុជា ពិតជាឈ្នះ ដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤



ថ្ងៃបើកយុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅរាជធានីភ្នំពេញក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញបានជួបជុំសមាជិក សមាជិករបស់ខ្លួនទូទាំងរាជធានី ភ្នំពេញ ជាច្រើនម៉ឺននាក់ នៅកោះពេជ្រ ដើម្បីហែរកូន យោសនាបោះឆ្នោត ដែលពិធីដ៏មហាឡារីកនេះប្រព្រឹត្តិទៅក្រោម អធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្សប្រជាជនកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងទៅកាន់សមាជិក សមាជិកថា យុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មានរយៈពេល១៤ថ្ងៃ ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ នេះគឺជាឱកាសឲ្យគណបក្ស និងបេក្ខជនបានជួប ផ្ទាល់ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្សព្វផ្សាយអំពីគោល នយោបាយរបស់គណបក្ស ក្នុងការបន្តអភិវឌ្ឍក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានទូលំទូលាយ និងស៊ីជម្រៅផ្សព្វផ្សាយលេខរៀង និងរូប សញ្ញារបស់គណបក្ស លើសន្លឹកឆ្នោតតាម សង្កាត់នីមួយៗ និង ណែនាំអំពីការគូសសន្លឹកឆ្នោត សំដៅដំណើរប្រៀបឈ្នះឲ្យបាន ដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខ។

សម្តេចវិបុលសេនាភក្តី ក៏បានថ្លែងអំណរគុណដល់ប្រជាពល រដ្ឋគ្រប់សង្កាត់ទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ដែលបានខិតខំ សម្រេចនូវសមិទ្ធផលយ៉ាងច្រើន ក្នុងការអនុវត្តគោលនយោបាយ អភិវឌ្ឍ សង្កាត់ ឆ្នាំ២០១២-២០១៧ បម្រើឲ្យផលប្រយោជន៍ ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះគឺជាមូលដ្ឋានសម្រាប់ឲ្យ គណបក្សសង្កាត់របស់យើងទាំងអស់ ឈានទៅអនុវត្តគោល នយោបាយអភិវឌ្ឍសង្កាត់របស់គណបក្សឆ្នាំ ២០១៧-២០២២ ទទួលបានជោគជ័យធ្វើឲ្យឃុំ សង្កាត់ មានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម លើកកម្ពស់ជីវភាពរស់នៅ មានផ្លូវ ទឹក ភ្លើង គ្រប់គ្រាន់ មានអនាម័យ និងបរិស្ថានល្អ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន

មានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ប្រជាជនរស់នៅដោយសុខ សាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត។

សម្តេចភក្តី បានអះអាងថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ពិតជាឈ្នះដាច់ខាត ដោយមូលហេតុ

- ទី១- មានគោលនយោបាយត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅ នឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយស្ថានភាពជាក់ ស្តែងនៃការបន្តអភិវឌ្ឍសង្កាត់តទៅមុខទៀត
- ទី២- គណបក្ស ប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបង្កើតបានសមិទ្ធ ផលគ្រប់វិស័យយ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនទាំងនៅ ថ្នាក់ជាតិ ក្រោមជាតិ និងថ្នាក់មូលដ្ឋាន
- ទី៣- គណបក្សប្រជាជន កម្ពុជា មានបេក្ខជនដែលត្រូវសម្រិតសម្រាំងជ្រើសរើសយ៉ាងល្អិត ល្អន់ និងប្រកបដោយលក្ខណៈប្រជាធិបតេយ្យ មានសមត្ថភាព មានគុណភាពនិងបទពិសោធន៍ការងារដែលត្រូវបានប្រជាជននៅ ក្នុងមូលដ្ឋានស្រលាញ់ ជឿទុកចិត្ត និងគាំទ្រ
- ទី៤- សមាជិកគណ បក្សនៅទូទាំងរាជធានីភ្នំពេញ ដែលបានចុះឈ្មោះបោះឆ្នោតមាន ចំនួន ៥៥,៧០ % នៃចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះ ឆ្នោតសរុបទូទាំងរាជធានីភ្នំពេញ
- ទី៥- គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំតាំងពីលើដល់ក្រោម ដែលជាកម្លាំងដ៏ខ្លាំងក្លា បំផុតធានាឲ្យយើងយកឈ្នះបាននៅគ្រប់កាលៈទេសៈ និងគ្រប់ ស្ថានភាពទាំងអស់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានអំពាវនាវទៅ ដល់សមាជិក សមាជិការបស់គណបក្ស ប្រជាជនទាំងអស់ សូម ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តឲ្យបានគ្រប់ៗគ្នា និងបាន ព្រមៗគ្នា រួមចិត្តតែមួយដើម្បីឈានទៅសម្រេចជោគជ័យរហូតទៅ ដល់ទីចុងបំផុត។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត **ទួន ឡៀង** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបុណ្យពុទ្ធភិសេក

ក្នុងសមិទ្ធផលនានា ក្នុងវត្តថ្លា និងបុណ្យចម្រើនព្រះជន្មវស្សាព្រះអនុគណប្រធានបក្សប្រជាជនកម្ពុជា ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត **ទួន ឡៀង** បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខចំពោះព្រះសង្ឃ មន្ត្រីរាជការ ប្រជាជន និងក្មួយៗសិស្សានុសិស្ស ក្នុងពិធីដ៏អធិកអធមនោះ ដោយបានកោតសរសើរ និងថ្លែងអំណរគុណចំពោះព្រះសង្ឃ ពិសេសចៅអធិការវត្តថ្លា មន្ត្រីរាជការ សប្បុរសជនទាំងអស់ ដែលបានមូលមតិគ្នា និងបរិច្ចាគវិភាគក្នុងការកសាងសមិទ្ធផល ជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនាក្នុងវត្តថ្លា ដែលយើងកំពុងធ្វើពិធីបុណ្យក្នុង សម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ។

នៅព្រឹកថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៧ លោកជំទាវ **ម៉ែន សំអន** សមាជិកគណៈអចិន្ត្រៃយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅវិមានដម្កល់អដ្ឋិធាតុជនរងគ្រោះដោយរបប ប៉ុល ពត ស្ថិតក្នុងភូមិតាណារ សង្កាត់ស្វាយត្បែង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ លោកជំទាវបានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះឡើង គឺចំនឹងថ្ងៃទី ២០ ខែឧសភា គឺដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ សោកនាដកម្មដ៏ឈឺចាប់ខ្លោចផ្សារបំផុត ហើយក៏ជាការរំលឹកជូនដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជាជាប់លាននាក់ ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមឆ្នាំ ៨ខែ ២០ថ្ងៃ។



នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **ឡៅ បាញ់** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី អញ្ជើញដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ឪន វ៉ានី** ជុំគិរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។

នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧ ត្រូវជាថ្ងៃទី២ នៃយុទ្ធនាការយោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឯកឧត្តម **នៃ ម៉េណា** ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត រួមជាមួយក្រុមការងារជាច្រើនទៀតបានចុះសំណើសំណាល និងជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ សមាជិក សមាជិកាបក្សនៅមូលដ្ឋានក្នុងឃុំសង្កាត់មួយចំនួននៃស្រុកឈូកជុំគិរីទឹកឈូកកំពង់ត្រាច បន្ទាយមាស ដងទង់ អង្គរជ័យនិងក្រុងកំពត ខេត្តកំពត។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **កែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ១.៤៤៦ នាក់ នៅមន្ទីរបក្សខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម **កែ គឹមយ៉ាន** បានណែនាំឲ្យសមាជិកបក្សតាមមូលដ្ឋានទាំងអស់ត្រូវបង្កើនសមាជិកបន្ថែម និងរក្សាសាមគ្គីភ័យក្នុងឲ្យបានល្អ ដើម្បីបង្ហាញប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា ពិតជាមានភាពរឹងមាំគួរជឿទុកចិត្តបាន។

ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសានីយ៍ **ម៉ុង សាឡើង** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំ សហការវាយលុកជាមួយរថក្រោះរបស់យោធពលភូមិភាគទី ៥ នៅទីលានបាញ់គ្រាប់ពិត មរតកតេជោ សែន ភ្នំវាលចាប ខេត្តបាត់ដំបង ។



ថ្ងៃទី ៩ ខែឧសភា ឯកឧត្តម **ងា ចាន់តូ** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសិក្សាជាង៦០០ នាក់ ទូទាំងស្រុកសន្ទុក ។

នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **ទេព ខន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងស្រុកខ្សាច់កណ្តាល ស្រុក មុខកំពូល និងស្រុកល្វាឯម។ ឯកឧត្តម បានមានមតិផ្តាំផ្ញើរ និងណែនាំអំពីការងារដែលយើងត្រូវបន្តធ្វើនៅក្នុងយុទ្ធនាការយោសាសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដើម្បីឲ្យគណបក្សយើងទទួលបានជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។



ថ្ងៃទី១២ ខែឧសភា ឯកឧត្តមនាយឧត្តមសេនីយ៍ **ហាស សុភា** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នកងអនុសេនាធំ ស៊ើបការណ៍ធ្វើជើង បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែនគោក និងពិធីបំពាក់ឋានន្តរសក្តិ ប្រកាសតែងតាំងមុខងារដល់នាយទាហានរបស់យោធពលភូមិភាគទី៣ នៅសាលាពលទាហានទី៣។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ខែមិថុនា ឆ្នាំ២០១៧ នេះ ដើម្បីជ្រើសរើសមេឃុំ ឬចៅសង្កាត់ដែលយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។

ថ្ងៃទី១១ ខែឧសភា ឯកឧត្តម **ជ័យ សុផារ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៥៣៩ នាក់ មកពីភូមិប្រាសាទ ភូមិនិគមលើ ភូមិនិគមក្រោម ភូមិប្រយោប និងភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។



ថ្ងៃទី៧ ខែឧសភា ឯកឧត្តម **វេង សាខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ភាពក្នុងពិធីសម្ពោធល្អងដាក់ប្រើប្រាស់សាលាបុណ្យសាលាមតេយ្យផ្លូវស្ពានលូនិងអណ្តូងទឹកស្ថិតនៅក្នុងភូមិជាត្រកូន ឃុំទឹកជ្រៅ ស្រុកតំបែរ ។



នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **ម៉ែម ម៉ីនសាង** ប្រធានស្តីទីគណៈកម្មការទី ១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៦៧២នាក់ មកពីភូមិក្បាលសេះ និងភូមិត្រាំងថ្លៃ ដែលស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ឯកឧត្តមមានប្រសាសន៍ថា មានតែប្រជាពលរដ្ឋយើងទាំងអស់គ្នាទេ ដែលត្រូវចូលរួមពង្រីកថែរក្សាការពារឲ្យបាននូវសុខសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា។

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៍ **គន់ គឹម** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ បានចុះសួរសុខទុក្ខ និងពិនិត្យការបង្កបង្កើនផលរបស់កងទ័ពនៅវសេនាតូច ៤១៣ ចំណុះកងពលតូចលេច៤១ និងគ្រួសារកងទ័ពនៅ ភូមិពពែលសែនជ័យ ខេត្តឧត្តរមានជ័យ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់កងទ័ព និងគ្រួសារត្រូវនាំគ្នាទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី០៤



ថ្ងៃទី១០ ខែឧសភា ឯកឧត្តម **ប្រាក់ សុខុន** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ អញ្ជើញចូលរួមសំណេះសំណាលជាមួយសកម្មជនជាស្ត្រី សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្អាង ខេត្តកណ្តាល ។



ឯកឧត្តម **ជ៉ា សុផានីឌា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម **ម៉ែម សារិន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះ បានដឹកនាំប្រជាពលរដ្ឋ និងសិស្សនិស្សិតធ្វើពិធីបង្កុយរាប់បាត្រព្រះសង្ឃនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋ ដែលស្លាប់ក្នុងរបបខ្មែរក្រហម ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



សាហ៊ីម សមាជិកអភិបាលគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តម **អូន ព័ន្ធមុនីរ័ត្ន** ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលទទួលបន្ទុកតំបន់៤ ដែលមានសមាជិក សមាជិកា យុវជនគណបក្សសរុបចំនួន ៨០០នាក់។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **ហួត ហាវ៉ា** សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនស្រុកចំការលើ បានរួមពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិ៤ (២០១៧-២០២២) និងមេភូមិ ក្នុងស្រុកចំការលើខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម **ហ៊ុន ម៉ាណែត** នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមចំនួន ២៦៨នាក់។



ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **ស សុខា** អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកថ្មីជាយុវជនចំនួន ៥២៥នាក់ មកពី ៤ស្រុក (ស្រុកពាមជរ ពាមរក៍ មេសាង និងស្រុកព្រះស្តេច)។

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **យស ផាន់ធីត្តា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ក្រុមអ្នកនយោបាយវ័យក្មេងប្រចាំតំបន់អាស៊ី (KASYP) របស់គណបក្សប្រជាជនកម្ពុជា ដោយមានការសហការឧបត្ថម្ភពីមូលនិធិ ខុនរាជអាជ្ញាធរណៅវ៉ែរ (KAS) បានរៀបចំវគ្គបណ្តុះបណ្តាលក្នុងតំបន់ដល់យុវជនគណបក្សប្រជាជនកម្ពុជា ដែលជាយុវជនជាបេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ មកពីបណ្តាខេត្តចំនួន៧ គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ និងព្រះវិហារមានយុវជនចូលរួមសរុប ៧១រូប។



ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោក **ស្រី សុភ័ក្ត្រ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានដឹកនាំក្រុមការងារចុះទៅពិនិត្យដំណើរការវគ្គបណ្តុះបណ្តាលភ្នាក់ងារ គណបក្សនយោបាយ នៅស្រុកស្ទឹងត្រង់ ដែលមានភ្នាក់ងារចូលរួម ១៧០ នាក់ មកពី ៥ឃុំ ក្នុងស្រុក។ ក្រៅពីការណែនាំបន្ថែមទៅលើខ្លឹមសារមេរៀន លោក **ស្រី សុភ័ក្ត្រ** បំពាក់

ស្មារតីចំពោះភ្នាក់ងារគណបក្សទាំងអស់នោះ នូវគោលការណ៍ ៣ ចំណុចដូចខាងក្រោម៖

- ១.ត្រូវតែច្បាស់លាស់ចំពោះគណបក្ស, ២.ត្រូវតែក្លាហាន ហ៊ានការពារផលប្រយោជន៍បក្ស និង ប្តឹងជំទាស់ ឬតវ៉ា ដើម្បីបក្ស, ៣.មិនត្រូវរត់ចោលការិយាល័យបោះឆ្នោតជាដាច់ខាត ។

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **ហេង ស្ករ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលបានជួបសំណេះសំណាល និងផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជាក់ស្តែងដល់យុវនារីជាមួយ លោកគ្រូ អ្នកគ្រូ និងមន្ត្រីការិយាល័យអប់រំស្រុក ក្នុងស្រុកព្រៃកប្បាស ចំនួន ៧៣៨នាក់ និងបានផ្តល់ថវិកាក្នុងម្នាក់ចំនួន ៣ម៉ឺនរៀល ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម **ឌុំ សារ៉ាវុឌ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក **ម៉ែន សារ៉ាន** ប្រធានគណៈកម្មាធិការគណបក្សស្រុក សមាជិកក្រុមការងារគណបក្សខេត្ត បានបើកវគ្គបណ្តុះបណ្តាល និងការត្រៀម លក្ខណៈសម្បត្តិរបស់យុវជន សកម្មជនវាគ្មិន គណបក្សនាពេលបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដែលមានយុវជនចូលរួមមកពី ៩ឃុំ គឺឃុំគគីរ សោម ឃុំកណ្តៀងរាយ ឃុំមេនារម្យ ឃុំពពែត ឃុំព្រៃតាអី ឃុំប្រសូត្រ ឃុំម៉ាងថ្កោល ឃុំសំបូរ និងឃុំស្វាយរំពារ ចំនួន ១២៥នាក់។



ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **ជ្រុង ថេវ៉ាវ៉ាត** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលអនុប្រធានគណៈពង្រឹងស្រុក ប្រធានជនបង្គោលយុវជនគណបក្សថ្នាក់កណ្តាលទទួលបន្ទុកស្រុកព្រៃឈរ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលយុវជនសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមចំនួន ៦៣៣នាក់។



ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **គុន សារពេជ្រ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្តកំពតបានសហការជាមួយគណៈពង្រឹងខេត្ត ឯកឧត្តម **ជិន ផល្លា** ឯកឧត្តម **នៃ គង់** សមាជិកអចិន្ត្រៃយ៍ខេត្ត បានចុះសួរសុខទុក្ខពាន់នាំរូបសេចក្តីនឹករលឹករបស់សម្តេចតេជោ ផ្សព្វផ្សាយសារៈ ប្រយោជន៍ណែនាំកិច្ចការដែលត្រូវធ្វើក្នុងពេលបោះឆ្នោតខាងមុខ និងបាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនៅត្រូវអង្គមេត្រីសក្តារម្យ និងវត្តគិរីបរពិត ស្ថិតនៅភូមិស្នាយអញ្ជិតឃុំស្នាយអញ្ជិត ស្រុកជុំគីរ។

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **សុខ ណាង** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងប្រធានគណៈបក្សស្រុកមេឃុំ បេត្តជន សកម្មជន និងក្រុមយុវជនគណបក្ស បានចុះជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារបក្ស ក្រុមគ្រួសារ បក្សចំនួន ៣ភូមិ៖
- ថ្ងៃទី៣ នៅភូមិតាស្តរ ចំនួន ៦៣៣គ្រួសារ, ថ្ងៃទី៤ នៅភូមិ តាដោ ចំនួន ៤២១គ្រួសារ, ថ្ងៃទី៥ នៅភូមិត្រីកណ្តាលចំនួន ៤៥៧ គ្រួសារ។



ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម **នៃ វិះ** សមាជិកគណៈកម្មាធិការកណ្តាល សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលជួយស្រុក និងប្រធានក្រុមការងារជួយឃុំ ឯកឧត្តម **គង់ ម៉ូរ៉ា** សមាជិកក្រុមការងារយុវជនគណបក្ស បានជួបប្រជុំសំណេះសំណាលជាមួយបងប្អូនកម្មកររោងចក្រក្នុងភូមិព្រៃថ្កោល និងភូមិត្រពាំងខ្យង សរុបចំនួន ៩២នាក់។

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ **គុន ម៉ារីយ៉ាស** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានចូលរួមពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈចលនា សាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាភាគពាយ័ព្យ ដែលមានអ្នកចូលរួមប្រមាណ ៧៥០នាក់។



ចំណុចគន្លឹះទាំង ៨ ដើម្បីជម្រុញវិស័យឧស្សាហកម្ម និងសិប្បកម្មក្រោយតែមានការរីកចម្រើន



ពិធីសម្ពោធពិពិធីការហ្វេ និងកម្មសិទ្ធិអាជ្ញាបណ្ណកម្ពុជាឆ្នាំ២០១៧



ក្រមាជាផលិតផលប្រពៃណីសិប្បកម្មរបស់ប្រជាជនកម្ពុជា

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជំរុញខ្លាំងកំណែទម្រង់ស៊ីជម្រៅលើវិស័យឧស្សាហកម្ម និងសិប្បកម្ម។ ដើម្បីជំរុញវិស័យនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏បានផ្តោតទៅលើចំណុច ជាគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- ចូលរួមកំណែទម្រង់ស៊ីជម្រៅ ជាពិសេសលើកំណែទម្រង់ច្បាប់បទដ្ឋានគតិយុត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ ការលើកកម្ពស់អភិបាលកិច្ច និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

២- ធ្វើឲ្យប្រសើរឡើងបរិយាកាសធុរកិច្ចនៃការចុះបញ្ជីអនុញ្ញាតបង្កើតរោងចក្រ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម និងសេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅការិយាល័យច្រកចេញចូលតែមួយ និងរៀបចំការផ្តល់សេវាមានលក្ខណៈស្តង់ដារ ដោយមានកំណត់ពេលវេលាប្រតិបត្តិការ និងកម្រៃសេវាដែលត្រូវបង់ឲ្យបានច្បាស់លាស់។

៣- រៀបចំកំណត់និយមន័យសហគ្រាសធុនតូច និងមធ្យម និងពិនិត្យកែសម្រួល នីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រ ដែលមានលក្ខណៈស្មុគស្មាញ និងកែសម្រួលឲ្យដល់កម្រិត អប្បបរមានូវរាល់នីតិវិធីនិងការត្រួតពិនិត្យដែលចាំបាច់ មិនស្មុនគ្នា។

៤- ការធ្វើពិពិធកម្មឧស្សាហកម្ម និងការគាំទ្រដល់ការពង្រីកសមត្ថភាពប្រកួតប្រជែងនិងការបង្កើនផលិតភាពរបស់រោងចក្រ សហគ្រាស សិប្បកម្មជាពិសេសការចូលរួមយ៉ាងសកម្ម ក្នុងការដឹកនាំអនុវត្តផែនការសកម្មភាពនិងសូចនាករ ដែលកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា។

៥- ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ កម្មសិទ្ធិឧស្សាហកម្ម វាយតម្លៃទទួលស្គាល់ស្តង់ដារ និងមាត្រាសាស្ត្រ ដោយប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យារបស់ដៃគូសហប្រតិបត្តិការ ទាញយកអត្ថប្រយោជន៍ឲ្យអស់លទ្ធភាព និងការផ្ទេរបច្ចេកវិទ្យាតាមរយៈកិច្ចសហប្រតិបត្តិការនានា។

៦- ពិនិត្យនិងដាក់ចេញជាវិធានការគន្លឹះបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមនឹងការខ្វះប្រភពទឹក សម្រាប់ផលិត និងផ្គត់ផ្គង់ទឹក ស្អាត ផ្ដើមពិការអភិវឌ្ឍប្រជាជននាសម្ព័ន្ធនានាទាំងផ្នែករដ្ឋនិងឯកជនតាមរយៈការបង្កើតយន្តការសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធនានាមានជាអាទិ៍អាជ្ញាធរដែនដីក្រសួងធនធានទឹកនិងឧត្តនិយមក្រសួងសាធារណៈការ និងដឹកជញ្ជូនក្នុងគោលបំណងធានា នូវសមធម៌ក្នុងការប្រើប្រាស់ប្រភពទឹក ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងការកាត់បន្ថយការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច។

៧- ពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀត ស្វែងរកមធ្យោបាយ និងលទ្ធភាពគ្រប់បែបយ៉ាង ដែលអាចជួយទ្រទ្រង់ថែរក្សាការពារដល់មូលដ្ឋានផលិតអំបិល ក្នុងពេលដែលកំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយផលិតផលអំបិលនាំចូលពីខាងក្រៅដោយចាត់ទុកថា នេះជាកិច្ចការចម្បងមួយ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវខិតខំជួយធ្វើ ដើម្បីរក្សាបានផលិតផលអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលជាមរតករបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ។

៨- កំណត់ឡើងវិញ នូវប្រភេទមុខងារ និងមុខងាររងជាក់លាក់មួយចំនួន ដែលក្រសួងអាចធ្វើការផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ឬធ្វើប្រតិភូកម្មជូនដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម **ប៊ែន ប្រសិទ្ធ** រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានលើកឡើងថា ក្នុងឆ្នាំ២០១៦ កន្លង ទៅកំណើនសេដ្ឋកិច្ចជាតិរក្សាបានកំណើនក្នុងរង្វង់៧% ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ១១,៤% និងបានចូលរួមចំណែកតាមការប៉ាន់ស្មាន គឺមានប្រមាណជា ២៩,៥% នៃផលិតផលសរុបក្នុងស្រុក ដោយសារតែអនុវិស័យកម្មន្ត សាលមានការរីកចម្រើនលូតលាស់ខ្លាំងជាងគេ។ ឯកឧត្តមទេសរដ្ឋមន្ត្រី **ប៊ែន ប្រសិទ្ធ** មានប្រសាសន៍បន្តថា វិស័យឧស្សាហកម្ម បានអភិវឌ្ឍក្នុងទិសដៅមួយដែលមានកំណើនជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យដ៏ត្រឹមត្រូវនិងផ្អែកលើគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៦ខែមីនាឆ្នាំ២០១៥។

តាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ឧស្សាហកម្ម និងសិប្បកម្មប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ បានឱ្យដឹងថា គិតមកដល់ពេលនេះ ការសម្រួលការចុះបញ្ជីរោងចក្រ និងសិប្បកម្មក្រសួងបានចេញការអនុញ្ញាតបង្កើតរោងចក្រថ្មីចំនួន ១៤១ រោងចក្រនិងបានបង្កើតការងារ ចំនួន ៦២.៣១២កន្លែង។ សរុបចំនួនរោងចក្រចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានចំនួន ១.៥៩១រោងចក្រស្មើនឹង ១៧៤% បើធៀបនឹង ៥ឆ្នាំមុន។ តម្លៃសរុបបរិមាណ ផលិតផលមានចំនួន ៩.៥៦៨លានដុល្លារអាមេរិក មានកំណើន ៧ % ក្នុងនោះឧស្សាហកម្មនាំចេញមានចំនួន ៧.៣៤៩លានដុល្លារ និងមានកំណើន ១៦%។ កម្លាំងពលកម្មដែលបម្រើឲ្យផ្នែករោងចក្រឧស្សាហកម្មសរុបមានចំនួន ៩២១.៨៥៨ ។ បើធៀបនឹង ៥ ឆ្នាំមុន ស្មើនឹង ១៦៥%។ ដោយឡែក សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានបង្កើតនិងចុះបញ្ជីសរុបមានចំនួន ៨៩.០៧៣មូលដ្ឋាន និងបានបង្កើតការងារចំនួនជិត៦១០ពាន់កន្លែង។ របាយការណ៍បង្ហាញថា ចំណូលដែលរកបាន

តមកពីទំនើង ៥



សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព្វវិញ្ញាណក្ខន្ធនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្នុងបេសកកម្ម ក្រោមទង្វើអង្គការសហប្រជាជាតិ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សំឡេងការជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿទុកចិត្តទៅលើអ្វីដែលយើងបានរួមគ្នាធ្វើកន្លងទៅ ព្រោះសម្តេចមិនដែលបានគូសវាសយុទ្ធសាស្ត្រនាំទៅដល់ការខុសឆ្គង សម្រាប់ប្រទេសជាតិនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅកាន់កងកម្លាំងប្រជាប្រជាជនទាំងអស់ត្រូវចូលរួមដើម្បីការពារសន្តិភាពនេះឲ្យបាន។ យើងដាច់ខាតមិនឲ្យអ្នកណាមួយបំផ្លាញសន្តិភាពនេះទេ។ ទោះបីអ្នកឯងធ្លាប់និយាយថា អ្នកឯងគ្មានអាវុធនោះទេ តែសង្គ្រាមមិនមែនកើតចេញត្រឹមតែមកពីអាវុធតែឯងកើតចេញពីមាត់របស់អ្នកឯងតែម្តង។ ដូចនេះប្រសិនបើមានចេតនាចង់រក្សាសន្តិភាពពិតប្រាកដ អប់រំផ្នែកខាងក្រោមឈប់ដេរប្រមាថគ្នាទៅទៀត។

* នៅវេលាម៉ោង ៨ យប់ ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ សពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង្វើអង្គការសហប្រជាជាតិ ជូនដល់ប្រជាពលរដ្ឋនៅប្រទេសអាហ្សីក្រកណ្តាល ត្រូវបានបញ្ជូនមកដល់មាតុភូមិវិញ ក្រោមការសោកសង្រេងអាឡោះអាឡាយយ៉ាងក្រៃលែង ចំពោះការបាត់បង់រវះកាត់បុត្រខ្មែរទាំង ៤ រូបនេះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបាត់បង់ជីវិតរបស់កងកម្លាំងទាំង ៤ រូបនេះ គឺជាការបាត់បង់ដ៏ធំធេងមួយរបស់ជាតិមាតុភូមិ ហើយបានចាត់ទុកការ

ពលីរបស់ពួកគេ ជាការពលីប្រកបដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ។ ការពលីរបស់កងកម្លាំងកម្ពុជាទាំង ៤ រូបនេះ នឹងមិនធ្វើឲ្យកម្ពុជាថយក្នុងការប្រយុទ្ធជាមួយអំពើហិង្សានោះឡើយ ហើយកម្ពុជា នឹងបន្តជំរុញ និងចូលរួមកាន់តែខ្លាំងក្លាថែមទៀត ជាមួយអង្គការសហប្រជាជាតិក្នុងបេសកកម្ម ស្វែងរកសុខសន្តិភាពជូនមនុស្សជាតិលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យរៀបចំពិធីបុណ្យជូនសពវិញ្ញាណក្ខន្ធទាំង ៤ រូបឲ្យបានអធិកអធមសមនឹងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តក្នុងការបញ្ជូនកងកម្លាំងរបស់កម្ពុជា ដើម្បីចូលរួមរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសមានប្រតិភេទសារភ្លើងសង្គ្រាម ក្រោមទង្វើអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦។ ការសម្រេចចិត្តចាត់បញ្ជូនកងទ័ពកម្ពុជាចូលរួមបេសកកម្ម រក្សាសន្តិភាពនាពេលនោះ គឺជាការឆ្លើយតបទៅតាមការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយត្រូវបានធ្វើឡើង ខណៈដែលកម្ពុជាខ្លួនឯងកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរនៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចនោះគឺជាការសម្រេចដ៏សំខាន់មួយដែលរូបសម្តេចផ្ទាល់ជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្នុងឋានៈជាជួសមាធិការអង្គការសហប្រជាជាតិ ជាជួសមាធិការអនុសញ្ញាអូតាវ៉ា ជាពិសេសក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញដ៏ធំធេង កម្ពុជាចាំបាច់ត្រូវតែខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីទៅរួមចំណែកសម្រាលទុក្ខលំបាកជួយដល់ប្រទេសផ្សេងៗ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះដូចកម្ពុជាដែរ។ នេះគឺជាការសម្រេចចិត្តមួយដែលឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែគិតគូរអំពីប្រជាជាតិខ្លួននោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកគិតគូរដល់សុខុមាលភាពជាតិផ្សេងទៀតនៅលើពិភពលោក។ ជានិច្ច ដំណើរការបេសកកម្ម ក្នុងការស្វែងរកសម្ភារៈសាមគ្គីភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក។

កិច្ចការបញ្ជូនកងកម្លាំងនេះ បានវិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈរដោយបានចាប់ផ្តើមពីកងបោសសម្អាតមីនមានចំនួនត្រឹម ១៣៥នាក់នៅប្រទេសស៊ូដង់កាលពីឆ្នាំ២០០៦ មកដល់ពេលបច្ចុប្បន្ន កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពបាន ៤.៦៨៥នាក់ ហើយ។ ជាមធ្យមក្នុងមួយឆ្នាំកម្ពុជា បានបញ្ជូនកងកម្លាំង ៨០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតំបន់អាហ្សីក្រកណ្តាល, លីបង់, ស៊ីរី, ម៉ាលី និង នៅលីកោះស៊ីប។

ពីរវិស័យឧស្សាហកម្មសរុបជាង ៩ ៥០០ លាន ដុល្លារ កាលពីឆ្នាំ ២០១៦ ដែលកើនឡើង៧៧% បើធៀបនឹង រយៈពេល ៥ឆ្នាំចុងក្រោយ គិតពីឆ្នាំ ២០១២ មក ដោយក្នុងចំនួននេះទឹកប្រាក់ជាង ២ ១០០ លានដុល្លារ បានមកពីការផ្គត់ផ្គង់ក្នុងស្រុក ហើយបើធៀបក្នុងរយៈពេល ៥ឆ្នាំពីឆ្នាំ ២០១២ កើនឡើង ១៨២ % ខណៈចំណូលបានពីការនាំចេញមានប្រហែល ៧ ០០០ លានដុល្លារកាលពី ឆ្នាំទៅ ។ កាលពីឆ្នាំ ២០១៦ ប្រាក់ចំណូលបានពីការនាំចេញក្នុងវិស័យកាត់ដេរតែមួយ មានចំនួនជាង ៦៧០០ លានដុល្លារ កើនឡើងពីជាង ៦ ៦០០លានដុល្លារកាល ពីឆ្នាំ ២០១៥។ របាយការណ៍ដែលបានបញ្ជាក់ថា ចំនួនរោងចក្រនៅក្នុងវិស័យឧស្សាហកម្មនេះក៏បានកើនឡើងផងដែរក្នុងនោះរោងចក្រសរុបមានចំនួន ១៣៥ រួមបញ្ចូលទាំងរោងចក្រអាហារ ភេសជ្ជៈ និងរោងចក្របារី ដែលចំនួននេះបានកើនឡើង ៨២ % ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មចាប់ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០២៥ ដែលរំពឹងថា នឹងមានកំណើនប្រហែលពី ៣០ ដល់ ៤០ % ក្នុងរយៈពេល ៥ឆ្នាំក្រោយ។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្មីៗកន្លងមកនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចព័ត៌មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវអនុវត្តនីវិធាន

ការច្បាប់ចំពោះរោងចក្រសហគ្រាសធុន តូច និងមធ្យមណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពឧស្សាហកម្ម ដែលបានបង្កអន្តរាយដល់មនុស្សនិងទ្រព្យសម្បត្តិ។ លោកជំទាវ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិដែលមានការពាក់ព័ន្ធ ត្រូវបន្តសហការគ្នាពង្រឹងបន្ថែមទៀត ការធ្វើអធិការកិច្ច រោងចក្រ សហគ្រាស និងចាត់វិធានការដោះស្រាយ ទប់ស្កាត់បាតុភាពដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយសារតែការធ្វេសប្រហែស ឬរំលោភបំពានច្បាប់។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបន្តអនុវត្តន៍ការធ្វើពិពិធកម្មឧស្សាហកម្មនិងការពង្រីកសមត្ថភាព ប្រកួតប្រជែង ក្នុងវិស័យផលិតកម្ម ឧស្សាហកម្មព្រមទាំងការបង្កើនផលិតភាព ដោយផ្តល់អាទិភាពជាពិសេសដល់ការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលក្នុងនោះមាន តារាងម៉ាទ្រីសជាឧបសម្ព័ន្ធ នៃគោលនយោបាយនេះ ដែលស្តែងឡើងពីផែនការសកម្មភាព ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវពង្រឹងសមត្ថភាពយន្តការអនុវត្តន៍គោលនយោបាយ ដើម្បីធានាបានប្រសិទ្ធភាព។ លោកជំទាវបន្តថា ក្រសួងត្រូវបន្តគាំទ្រដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនងផ្សារភ្ជាប់គ្នាជាប្រព័ន្ធរវាងអ្នកផលិតអ្នកផ្គត់ផ្គង់ និងប្រភពទីផ្សារ។ ក្នុងបណ្តាឆ្នាំខាងមុខ វិស័យឧស្សាហកម្ម នៅតែជាវិស័យអាទិភាព ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ។

វិស័យអប់រំកំពុងផ្តល់ក្តីសង្ឃឹម ចំពោះដោគវាសនា អនាគតរបស់យើងទាំងអស់គ្នា



យុវនិស្សិត និងសិស្សានុសិស្សដែលបានរីកចម្រើនជាលក្ខណៈនៅក្នុងថ្នាលនៃ វិស័យអប់រំគឺជាភ្នាក់ងារសង្ឃឹមដ៏ក្លឹកស្លាងសម្រាប់អនាគតកម្ពុជាយើង

សកលវិទ្យាល័យក្រចេះ ស្ថិតក្នុងភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ

ក្នុងឆ្នាំសិក្សា២០១៥-២០១៦ កន្លងទៅ វិស័យអប់រំបានឈានដល់ ដំណាក់កាលពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៤-២០១៨ ហើយដែលមានលក្ខណៈកាន់តែស៊ីជម្រៅ និងមុតស្រួច ក្នុងបរិបទកំណែទម្រង់វិស័យអប់រំឆ្ពោះទៅរកសង្គមពុទ្ធិ និង វិបុលភាព ស្របតាមដំណើរការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ។ គោលនយោបាយយុទ្ធសាស្ត្រ កម្មវិធី និងចង្កោមសកម្មភាព របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសម្រួល ដើម្បីឆ្លើយតបទៅ នឹងប្រព័ន្ធអប់រំមួយ ដែលធានាគុណភាពប្រកបដោយសមធម៌ និង បរិយាបន្ន ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធ ក្នុងការប្រើប្រាស់ឲ្យអស់លទ្ធភាព សក្តានុពលធនធាន សរុប។

ក្នុងឆ្នាំសិក្សា២០១៥-២០១៦ កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចលទ្ធផលធំៗជាច្រើនរួមមាន នៅលើការងារអប់រំ ក្រសួង បានខិតខំកសាងអគារសិក្សាជាច្រើននៅគ្រប់ច្រកល្អកនៅទូទាំង ប្រទេស ពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ជួបការលំបាកក្នុង គោលដៅបង្កើតសាលារៀនឲ្យទៅជិតលំនៅឋានរបស់ប្រជាជន ស្របតាម អនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលនៅទូទាំងប្រទេស សាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និង ឯកជនសរុបចំនួន ១៣.៨៧៦ សាលា ក្នុងនោះរួមមាន សាលាមត្តេយ្យ សិក្សា ៤.៤០៧ សាលាបឋមសិក្សា ៧.៥៦១ អនុវិទ្យាល័យ ១.៣០០ និងវិទ្យាល័យ៦០៨។

នៅក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា នៅដំណាច់ឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អគារសិក្សាថ្មី ៣៦៨ខ្នងស្មើនឹង ៤.១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនឹង ១០១បន្ទប់ និងសាលប្រជុំ ៣ខ្នង។ គិតមកដល់ខែមីនា ឆ្នាំ២០១៧ នេះ សំណង់អគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា-

សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុបមានចំនួន ៤.១៤០ខ្នង ស្មើនឹង ២៤.១០៥បន្ទប់ ក្នុងនោះវិទ្យាល័យចំនួន ១.២១១ ខ្នង ស្មើនឹង ៨.០៣១បន្ទប់ អនុវិទ្យាល័យចំនួន ៥០៨ ខ្នង ស្មើនឹង ២.៨៧៣បន្ទប់ និងបឋមសិក្សា ចំនួន ២.៤០៦ខ្នង ស្មើនឹង ១២.៩៩៥ បន្ទប់ ដោយរួមបញ្ចូលអគារសិក្សាចំនួន ៣.៦១២ខ្នង ទីចាត់ការចំនួន ២៩០ខ្នង អគារស្នាក់នៅចំនួន ៧៨ខ្នង អគារកាត់ដេរចំនួន ១៣០ ខ្នង មត្តេយ្យសិក្សាចំនួន ០៥ខ្នង និងសាលសហសិក្សា ១០ ខ្នង។

តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សា ការសាងសង់ អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការ ផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេស សិស្សនារី ជាដើម បានបង្កលក្ខណៈឲ្យកុមារមានលទ្ធភាពកាន់តែច្រើនក្នុងការទទួល បានការអប់រំ។ បច្ចុប្បន្ន អត្រាពិតនៃការសិក្សារបស់កុមារនៅបឋមសិក្សា សាធារណៈនិងឯកជនមាន ៩៧,៧% (ស្រី៩៨,២ %) ស្ថិតក្នុងស្តង់ដា និងក្នុងកម្រិតប្រហាក់ប្រហែលប្រទេសក្នុងតំបន់។

សិស្សសរុបនៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជន ពីមត្តេយ្យ- សិក្សារហូតដល់មធ្យមសិក្សាមានចំនួន ៣.២៤៥.៩៨៧នាក់ (ស្រី ១.៥៩៨.៨០៦នាក់) ។ បុគ្គលិកអប់រំនៅទូទាំងប្រទេសមាន ១១៦.៤៥៧ នាក់ (ស្រី ៥១.៨៧០នាក់) ។ គ្រឹះស្ថានឧត្តមសិក្សាមាន ១២១ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៨ និងឯកជន ៧៣ ដែលមានទីតាំងស្ថិតនៅ តាមរាជធានី-ខេត្ត ចំនួន២០។ គ្រឹះស្ថានឧត្តមសិក្សាទាំងនោះ ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នចំនួន១៦។ គ្រឹះស្ថានឧត្តមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាមាន ៧៣ ក្នុងនោះ រដ្ឋ ១៣ និងឯកជន៦០។ និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររងដល់ បណ្ឌិតមានចំនួន ២១៩.០៦៩ នាក់ (នារី ៩៥.៧១៨នាក់)។

ក្នុងការលើកកម្ពស់គុណភាព និងភាពឆ្លើយតបនៃការផ្តល់សេវាអប់រំ ក្រសួងអប់រំ យុវជននិងកីឡា បានកែលម្អ និងបានដាក់ឲ្យអនុវត្តកម្មវិធី សិក្សាថ្មី និងផ្តល់សៀវភៅសិក្សាសម្ភារៈបច្ចេកទេស ដើម្បីឲ្យការរៀន ការបង្រៀន និងការស្រាវជ្រាវនៅតាមគ្រឹះស្ថានសិក្សា និងបានយកចិត្ត



សិស្សានុសិស្សចូលប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

ទុកដាក់ដល់ការងារតម្រង់ទិសវិជ្ជាជីវៈនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស។

ទន្ទឹមនេះ ក្រសួងបានធ្វើក្រិតការគ្រូបង្រៀនជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ដែលជាអ្នកផ្តល់ការអប់រំដល់យុវជនជំនាន់ក្រោយឲ្យកាន់តែមានចំណេះដឹង បំណិននិងសីលធម៌ខ្ពស់ ស្របតាមចតុស្តម្ភទាំងបួននៃការអប់រំគឺ រៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា ព្រមទាំងបណ្តុះបណ្តាលមន្ត្រីគ្រប់គ្រងនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងវិស័យអប់រំ។ លើសពីនេះ យន្តការធានាគុណភាពអប់រំត្រូវបានរៀបចំ និងកំពុងអនុវត្តជាជំហានៗ ដើម្បីពិនិត្យនិងវាយតម្លៃលើការសិក្សារបស់សិស្សានុសិស្ស និងការងារគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ។

ដោយមានកិច្ចសហការល្អពីដៃគូអភិវឌ្ឍន៍ ក្រសួងបានបើកយុទ្ធនាការអភិវឌ្ឍន៍ ដើម្បីបង្កើនការចូលរៀនថ្នាក់អក្ខរកម្ម។ ជាលទ្ធផល នៅឆ្នាំសិក្សា ២០១៥-២០១៦ មានត្រូវអក្ខរកម្មចំនួន ១.១២៥ នាក់ ស្រី ៣៧,៧៧% និងមានអ្នកចូលរៀនចំនួន ២២.៦៥២នាក់ស្រី ៦៩,៣៨%។ មជ្ឈមណ្ឌលសិក្សាសហគមន៍មាន ៣៥៣កន្លែងក្នុងនោះ ៣២៧កន្លែងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា និងចំនួន២៦កន្លែងទៀត គ្រប់គ្រងដោយ


ដៃគូអភិវឌ្ឍន៍ និងមានអ្នករៀនជំនាញមុខរបរសរុប ៩.៩៤៩នាក់ ស្រី ៦៤,៤៧%។

នៅក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃ ការអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងធ្វើបច្ចុប្បន្នភាពនៅក្នុងការរៀបចំគោលនយោបាយនានាសំដៅឆ្លើយតប និងឆ្ពោះទៅធ្វើកំណែទម្រង់ស៊ីជម្រៅការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងបរិបទនៃសង្គមទុរិយ័យ និងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអប់រំ។

ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាននូវវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិស័យអប់រំដោយឈរលើសរសរស្តម្ភចំនួន ៥ ។ សរសរស្តម្ភទី១ គឺការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន, សរសរស្តម្ភទី២ គឺការពិនិត្យឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សា គោលនិងកែលម្អបរិស្ថានសិក្សា, សរសរស្តម្ភទី៣គឺការដាក់ឲ្យអនុវត្តអធិការកិច្ច, សរសរស្តម្ភទី៤ គឺការពង្រឹងរង្វាយតម្លៃសិក្សាដូចជាការ ប្រឡងរង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និងសរសរស្តម្ភទី៥ គឺការកែទម្រង់ឧត្តមសិក្សា។

មកដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្ត ផែនការយុទ្ធសាស្ត្រ វិស័យអប់រំឆ្នាំ២០១៤-២០១៨ ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រីកការអប់រំកុមារតូច ការបង្កើនលទ្ធភាពទទួលបានការអប់រំនៅកម្រិតមធ្យមសិក្សា និងក្រោយមធ្យមសិក្សា ព្រមទាំងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាមួយនឹងការពង្រីកកម្មវិធីអប់រំក្រៅការ អប់រំបច្ចេកទេស ការអភិវឌ្ឍន៍ការងារយុវជន និងការអប់រំកាយ និងកីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងអាទិភាពអប់រំនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨។

សមិទ្ធផលដែលសម្រេចបានខាងលើនេះ ពិតជាបានបង្ហាញយ៉ាងប្រក្សក្ស ពីការប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៤-២០១៨ ក្រោមការការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។



Pracheachun Magazine-ទស្សនាវដ្តីប្រជាជន

Create Page @Username

Liked Message More

+ Add a Button

សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

ក្រសួងសុខាភិបាល បន្តដាក់ចេញវិធានការចំនួន៣ ដើម្បី ឆ្លើយតបនឹងបញ្ហាសុខភាពទូទៅជូនប្រជាពលរដ្ឋ



ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញចុះ
ពិនិត្យការព្យាបាលជំងឺជូនប្រជាជននៅតាមមណ្ឌលសុខភាព

ផ្តល់ឈាមដើម្បីសង្គ្រោះអាយុជីវិត និងក្តីស្រឡាញ់

រាជរដ្ឋាភិបាលដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះកំណែទម្រង់វិស័យវិស័យសុខាភិបាលកាន់តែមានតួនាទីសំខាន់ ដោយបានកំណត់ប្រើការងារតាមទីជនបទ ក្នុងការផ្គត់ផ្គង់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋ។ ការថែទាំសុខភាព មាតា ទារកនិងកុមារ ក៏ត្រូវបានយកចិត្តទុកដាក់រួមទាំងការកាត់បន្ថយអត្រាជំងឺឆ្លង និងជំងឺផ្សេងៗជាច្រើនទៀត ។

ទន្ទឹមនោះរាជរដ្ឋាភិបាលសម្រេចបានជោគជ័យនូវសូចនាករ គោលដៅសហស្សវត្សរ៍លើការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនានាមានដូចជា ជំងឺអេដស៍ គ្រុនចាញ់ និងរបេងមុនការកំណត់ការគ្រប់ ដណ្តប់នៃសេវាបង្ការ និងគុណភាពនៃការព្យាបាលថែទាំអ្នកជំងឺអេដស៍ របេង និងអ្នកកើតជំងឺគ្រុនចាញ់ កាន់តែប្រសើរឡើង។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ នេះ ក្រសួងសុខាភិបាលបានបន្តដាក់ចេញនូវវិធានការចំនួន ៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ដែលតែងតែប្រឈមនៅពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម **ម៉ម ប៊ុនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងក្នុងឱកាសបើកសន្និបាត សុខាភិបាលលើកទី៣៨ កាលពីពេលថ្មីៗកន្លងមកនេះថា វិធានការដែលក្រសួងដាក់ចេញ ដើម្បីបម្រើសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋមានចំនួន៣ចំណុច គឺទី១-ការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, ទី២-ការចាក់ជូននូវថ្នាំបង្ការដល់មាតានិងទារកក្នុងការលើកកម្ពស់សុខភាពរបស់ពួកគាត់ និងទី៣-ការពង្រឹងវិជ្ជាជីវៈរបស់យើងការបណ្តុះបណ្តាលបន្ថែមចំពោះមន្ត្រី និងបុគ្គលិកយើងឲ្យកាន់តែមានសុខភាពខ្ពស់ ជាមួយនិងឧបករណ៍ប្រើប្រាស់ឲ្យកាន់តែទំនើប សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ហើយក្រៅពីនេះ យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីគ្របដណ្តប់សេវា សុខាភិបាលរបស់យើងឲ្យបានកាន់តែទូលំទូលាយដល់ប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលា ពិសេសក្នុងតំបន់ដាច់ស្រយាល។ ចំណែកប្រជាជនដែលមានជីវភាពខ្វះខាតចាស់ជរាគ្មានទីពឹងនិងជនពិការ គឺព្យាបាលដោយឥតគិតថ្លៃផងដែរ។ យើងត្រូវពង្រឹងមូលនិធិសមធម៌ ដើម្បីគ្របដណ្តប់សេវាសុខភាព ទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រួមជាមួយនឹងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់

យើងបន្ថែមទៀត ក្នុងការបំពេញនូវចំណុចខ្វះខាតកន្លងមកដោយមិនប្រកាន់ឋានៈ និងមុខងារ។ យើងនឹងពង្រីកមន្ទីរពេទ្យបន្ថែមក្នុងឆ្នាំ២០១៧ នេះ នៅតាមជនបទដូចជានៅក្នុងខេត្ត ប៉ៃលិន និងខេត្តឧត្តរមានជ័យសម្រាប់រាជធានីភ្នំពេញវិញ គឺយើងសាងសង់អគារបន្ថែម នៅមន្ទីរពេទ្យកុមារជាតិ និងកំពុងសាងសង់អគារព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត។

តាមរបាយការណ៍ក្រសួងសុខាភិបាលបានអោយដឹងថា អត្រាអាំងដង់ស៊ីតេជំងឺគ្រុនចាញ់និងគ្រុនឈាមនៅឆ្នាំ២០១៦ កន្លងទៅនេះ បានថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០១៥ ។

ជំងឺគ្រុនឈាមឆ្នាំ២០១៦ មានចំនួន ១២.៨៤៣ករណី (អត្រាអាំងដង់ស៊ីតេមាន៧៧,៥% ក្នុងចំណោមប្រជាជន១សែននាក់) ដែលក្នុងនោះមានអ្នកជំងឺស្លាប់ចំនួន១៨នាក់ (អត្រាស្លាប់០,១% ទាបជាងឆ្នាំ២០១៥ ដែលមាន០,២%) ។ អត្រាអាំងដង់ស៊ីតេឆ្នាំ២០១៦ ថយចុះ ១៦,៦៦% ធៀបនឹងឆ្នាំ២០១៥ (ថយចុះចំនួន២.៥៦៩ករណី) ។ ជំងឺគ្រុនឈាមនៅតែកើតមានច្រើនជាងគេចំពោះកុមារមានអាយុតិចជាង១៥ ឆ្នាំទាំងពីរភេទ។ ជំងឺគ្រុនឈាមឆ្នាំ២០១៦ កើតមានពេញមួយឆ្នាំនៅពាសពេញប្រទេសបង្កដោយប្រភេទវីរុសគ្រុនឈាមស៊េរីទីបទី២ ប៉ុន្តែមានបួនខេត្តកើតច្រើនជាងគេ គឺមណ្ឌលគីរី ព្រះវិហារ សៀមរាបនិង កំពង់ធំ។ ឯកឧត្តមរដ្ឋបណ្ឌិត **ម៉ម ប៊ុនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់និងខិតខំប្រឹងប្រែង ធ្វើឱ្យអត្រាអាំងដង់ស៊ីតេគ្រុនចាញ់ធ្លាក់ចុះពី ៤,៣២ នាឆ្នាំ២០១១ មកនៅ ១,៥៣៧ក្នុងចំណោមមនុស្ស១០០០នាក់នាឆ្នាំ២០១៦ និងអត្រាអាំងដង់ស៊ីតេគ្រុនឈាម នាឆ្នាំ២០១៦ ថយចុះ១៦,៦៦% ធៀបនឹងឆ្នាំ២០១៥។ ថ្វីត្បិតតែពីមួយឆ្នាំទៅមួយឆ្នាំអត្រាមរណមាតាមានការថយចុះតែយើងនឹងខិតខំបន្ថែមទៀតដើម្បីកាត់បន្ថយឲ្យកាន់តែច្រើន ហើយធ្វើជាយន្តការថ្មីនោះ គឺយើងនឹងដាក់ពេទ្យឆ្មប ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អត្រឹមត្រូវនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពបន្ថែមទៀត ដើម្បីងាយស្រួលធ្វើការពិនិត្យ និងព្យាបាលដល់ប្រជាពលរដ្ឋយើងឲ្យកាន់តែឆាប់រហ័ស ។ ពិសេស យើងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីអត្ថ-

ប្រយោជន៍ក្នុងការមកពិនិត្យសុខភាពពេលមានគភ៌ និងសម្រាលរួចរៀស-
វាងមានគ្រោះថ្នាក់ដល់មាតា និងទារកមុនពេលសម្រាលនិងក្រោមសម្រាល
បុត្ររួច។

លោកស្រីសាស្ត្រចារ្យ **ទុង រដ្ឋា** ប្រធានបណ្ឌិត្យសាលាជាតិគាំពារមាតា
និងទារក បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើង ដែល
មានគភ៌ បានមកទទួលយកសេវាព្យាបាល និងពិនិត្យសុខភាព រួមទាំង
សម្រាលកូន នៅមន្ទីរពេទ្យរដ្ឋ និងឯកជន រហូតដល់ជាង ៩៥% ដូចនេះ
នៅសល់ជិត៥% គឺគាត់សម្រាលកូន ដោយឆ្លបបុរាណ។ ហេតុនេះបញ្ហា
ប្រឈមនៅតែកើតមានសម្រាប់ស្ត្រី ដែលមានគភ៌ដែល គ្រាន់តែមាន
ចំនួនតិចតួច ពិសេសនៅពេលដែលពួកគាត់មិនបានមកពិនិត្យសុខភាព
ពីមុនសម្រាល និងក្រោយពេលសម្រាលរួច គាត់នឹងប្រឈមនឹងបញ្ហា
ជាច្រើន ដោយពេលខ្លះ ម្តាយនិងកូនអាចបាត់បង់ជីវិតផងដែរព្រោះថា
ស្ត្រីមានផ្ទៃពោះគាត់មានអារម្មណ៍ខុសប្លែកពីមុនបន្តិច ហើយអ័រម៉ូនគាត់
កើនឡើងសំពាធឈាមឡើងខ្ពស់ ដែលបណ្តាលឲ្យជាតិប្រូតេអ៊ីនច្រើន
ក្នុងទឹកនោម កើតជាជំងឺម្យ៉ាងហៅថា ក្រឡាភ្លើង។ បើសិនមិនព្យាបាលទេ
អាចនឹងប្រកាច់ ហើយបណ្តាលឲ្យស្លាប់ទាំងម្តាយ និងកូន ។ កម្ពុជាជា
ប្រទេសមួយក្នុងចំណោម ១០ប្រទេស ដែលសម្រេចជោគជ័យ គួរឲ្យកត់-
សំគាល់ក្នុងការជួយសង្គ្រោះជីវិតស្ត្រី និងកុមារ និងសម្រេចបាននូវគោល
ដៅអភិវឌ្ឍន៍សហស្សវត្ស ទី៤ និងទី៥ របស់កម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ
កម្ពុជានៅតែមានការងារជាច្រើនត្រូវបន្តធ្វើដើម្បីឈានទៅសម្រេចគោល-
ដៅសកលថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញានឹងធ្វើឲ្យបាន គឺគោល
ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក្នុងការកាត់បន្ថយអត្រា
មរណភាពមាតាឲ្យនៅទាបជាង ៧០នាក់ ក្នុងកូនកើតរស់មួយពាន់នាក់
និងអត្រាមរណភាពកុមារ អាយុក្រោម៥ ឆ្នាំ ឲ្យនៅទាបជាង ២៥នាក់
ក្នុងកូនកើតរស់មួយពាន់នាក់ ។

ឯកឧត្តម **ម៉ម ប៊ុនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើង
ថា បច្ចុប្បន្ននេះ វិស័យសុខាភិបាលរបស់កម្ពុជាមានការរីកចម្រើន ហើយ
ស្ត្រីកម្ពុជាកាន់តែច្រើនយល់កាន់តែច្បាស់ អំពីការទទួលយកការព្យាបាល
សេវាសម្រាលកូនដោយវេជ្ជសាស្ត្រ ពិសេសប្រជាពលរដ្ឋ កម្ពុជាទទួល
បានការព្យាបាល និងទទួលបាននូវសេវាសុខាភិបាល ដែលផ្តល់ជូន
ដោយរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កាលពីឆ្នាំ២០១៦
កន្លងទៅមន្ទីរពេទ្យរដ្ឋបានទទួលការព្យាបាលពិគ្រោះជំងឺដោយឥតគិតថ្លៃ
និងមានការយកចិត្តទុកដាក់ចំពោះជនក្រីក្រ ដែលគ្មានលទ្ធភាពបង់ប្រាក់
ព្យាបាលមានចំនួនជាង ៣,៨លានករណី។ ជាមួយសមិទ្ធផលខាងលើ
នេះអង្គសន្និបាត សុខាភិបាលលើកទី៣៨ បានលើកឡើងនូវគោលការណ៍
៨ចំណុច ដើម្បីពង្រឹងការអនុវត្តច្បាប់និងការងារគ្រប់គ្រងការផ្តល់សេវា
ឲ្យកាន់តែខិតជិតប្រជាជនបន្ថែមទៀតនោះគឺ៖

១. កោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីសុខា-
ភិបាលគ្រប់ជាន់ថ្នាក់ ដែលជំរុញឲ្យវិស័យនេះមានការរីកចម្រើនគួរឲ្យ
កត់សម្គាល់ ២. ពង្រឹងការអនុវត្តច្បាប់និងការងារគ្រប់គ្រងការផ្តល់សេវា
ឲ្យកាន់តែខិតជិតប្រជាជនបន្ថែមទៀត ៣. ការស្លាប់ដោយជំងឺគ្រុនចាញ់
មានតែម្នាក់គត់ក្នុងឆ្នាំ២០១៦ ដែលជាលទ្ធផលមួយគួរឲ្យមានមោទនៈ
ហើយដែលបង្ហាញថា ការលុបបំបាត់ជំងឺគ្រុនចាញ់ស្ថិតលើវិចីសំដៅ
សម្រេចបាននូវការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងពេលអនាគត ៤. ការ
ប្រយុទ្ធនឹងឆ្លងផ្សេងទៀត ក៏មានលទ្ធផលល្អប្រសើរ ដូចជាការទប់ស្កាត់
ការចម្លងរោគឆ្លងជាដើម ៥. ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និង បន្ត

ពង្រីកវិសាលភាពគុណភាពសេវាសុខាភិបាល ៦. បន្តកិច្ចសហប្រតិបត្តិការ
ជាតិនិងអន្តរជាតិក្នុងវិស័យសុខាភិបាល ៧. ចូលរួមអនុវត្តការធ្វើវិមជ្ឈការ
និងវិសហមជ្ឈការដល់ថ្នាក់ក្រោមជាតិ និង៨.បន្តការចូលរួមនិងយកចិត្ត
ទុកដាក់ ពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀន ស្របតាមគោល
នយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសបិទសន្និបាតសុខាភិបាលលើកទី៣៨ **សម្តេចក្រឡា
ហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់
ខ្ពស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យក្រសួងសុខាភិបាលពង្រឹងគុណភាព
សុខា ភិបាលក្នុងការបណ្តុះបណ្តាលនិស្សិតផ្នែកសុខាភិបាលតាមរយៈ
ការអប់រំនៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជនឲ្យបានតឹងរឹង ដើម្បីធ្វើ
យ៉ាងណាឲ្យនិស្សិត ដែលចេញមកមានគុណភាព និងមានសមត្ថភាព
ច្បាស់លាស់។ **សម្តេចក្រឡាហោម ស ខេង** បានថ្លែងទៀតថា ក្រសួង
សុខាភិបាលត្រូវធ្វើយ៉ាងណាឲ្យវេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា
ឆ្លប ត្រូវមានជំនាញវិជ្ជាជីវៈ និងសមត្ថភាពច្បាស់លាស់ ក្រោយពីបញ្ចប់
ការសិក្សានៅតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន។ ក្រសួងសុខាភិបាលត្រូវ
ធានាឲ្យបាននូវគុណភាពសេវា ផ្នែកព្យាបាលសាធារណៈ និងឯកជន
ពិសេសគុណភាពនៃការព្យាបាល និងថែទាំជំងឺ ហើយកែលម្អសេវាព្យាបាល
ជាប្រចាំ ដើម្បីឈានឆ្ពោះទៅបង្កើតប្រព័ន្ធទទួលស្គាល់គុណភាព សេវា
សុខភាពនិងទទួលស្គាល់គុណភាពអ្នកផ្តល់សេវាសុខាភិបាលនៅកម្ពុជា។
សម្តេចក្រឡាហោម បានណែនាំឲ្យក្រសួងសុខាភិបាលបន្តធ្វើការសហការ
ជាមួយភាគីពាក់ព័ន្ធវិស័យជនជន ដើម្បីធ្វើយ៉ាងណាធ្វើទំនើបកម្ម សម្ភារ
បច្ចេកទេសវេជ្ជសាស្ត្រវិស័យសុខាភិបាលនៅកម្ពុជាឲ្យមានការរីកចម្រើន
ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងលើពិភពលោកបាន។
ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធពិសេសគណកម្មការប្រយុទ្ធ
ប្រឆាំងផលិតផលក្លែងក្លាយ សហការគ្នាបង្ក្រាបបទល្មើសផលិតផលក្លែង
បន្លំ ពិសេសផលិតផលឱសថនិងគ្រឿងឧបភោគ បរិភោគ ដែលទំនិញ
ចាំបាច់សម្រាប់ប្រើប្រាស់ ដើម្បីធានាសុវត្ថិភាពដល់សុខុមាលភាពរបស់
ប្រជាពលរដ្ឋ។ ការប្រើប្រាស់ឱសថ គឺប្រៀបបាននឹងអាវុធមុខពីរ ប្រសិន
បើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវវានឹងបង្កគ្រោះថ្នាក់ទៅវិញ ប៉ុន្តែអ្វីដែល
សំខាន់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ឱសថដែលខូចគុណភាព
និងក្លែងបន្លំ គឺវានឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់អាយុជីវិតអ្នកប្រើប្រាស់។





ស្បែកតូច ជាប្រភេទសិល្បៈ ស្ថិតក្នុង ក្រុមល្ខោនស្រមោលដូចស្បែកធំដែរ ប៉ុន្តែ ជាចម្លាក់លើស្បែកគោមានទំហំតូចៗ ហើយ មិនមែនជាចម្លាក់នឹងថ្មដូចសិល្បៈស្បែក ធំ ឬស្បែកលាបពណ៌នោះឡើយ។ ស្បែក តូចជាចម្លាក់ ដែលអាចធ្វើចលនាកម្រើក បានដូចជា លើកដៃ លើកជើង ឬហាមាត់ និយាយ និងច្រៀងបាន។

ស្បែកតូចជាប្រភេទសិល្បៈ បែបប្រជា- ប្រិយ មានលក្ខណៈកំប្លោកកំប្លែងងាយមើល ងាយយល់ ហើយដែលអាចសម្តែងរឿង ជាច្រើនដូចជា រឿងព្រេងនិទាន រឿងប្រវត្តិ- សាស្ត្រ ឬក៏រឿងទាក់ទងបច្ចុប្បន្នភាពរបស់ សង្គមទៀតផង។

នៅប្រទេសកម្ពុជា មានពាក្យបីម៉ាត់ សម្រាប់សម្គាល់ឈ្មោះ នៃទម្រង់សិល្បៈ នេះគឺ ១.ស្បែកតូច ២.អាយ៉ង ៣.ណាំង តាលុង។ សិល្បៈប្រភេទនេះបានកើតឡើង ច្រើនសតវត្សមកហើយ នៅលើទឹកដី កម្ពុជាយើងនេះ។ កាលបរិច្ឆេទវិញយើង បានជួបប្រទះនូវឯកសារជាច្រើន ដែលអ្នក ប្រាជ្ញបណ្ឌិត ទាំងកម្ពុជា ទាំងបរទេសបាន បន្សល់ទុកឲ្យ ដោយមតិខ្លះបានប៉ាន់ស្មាន ថា ប្រហែលមានកំណើតមកពីប្រទេស ម៉ាឡេស៊ី មតិខ្លះទៀតសន្និដ្ឋានថា ដើម

កំណើត មកពីភូមិម៉ាល់យ៉ង់ ទឹកដីភាគខាង លិច នៃខេត្តបាត់ដំបង។ មតិខ្លះនិយាយថា សិល្បៈស្បែកតូចឬហៅថា អាយ៉ង នេះ ប្រហែលមានកំណើតចេញពី មុខ្តបតាយ៉ង់ គឺនៅត្រង់វត្តបុទុមវតី រាជធានីភ្នំពេញ យើង។

សព្វថ្ងៃ ដោយសំអាងទៅលើតួតួកដ៏ល្បី ម្នាក់ឈ្មោះអាយ៉ង និងមតិខ្លះទៀតបាន ផ្តោតទៅលើភូមិកំពង់ត្រយ៉ង់ ស្ថិតក្នុងភូមិ ពួក ស្រុកពួកខេត្តសៀមរាប។

ចំណុចសំខាន់មួយទៀត ដែលទាក់- ទងនឹងដើមកំណើតសិល្បៈនេះ នោះគឺការ សិក្សាសិលាចារឹកខ្មែរបស់អ្នកស្រី **ពៅ សារស** ដែលបានបញ្ជាក់ឲ្យដឹងថា នៅក្នុង សិលាចារឹកមុនសម័យអង្គរលេខ K.155 មានចែងអំពីសិល្បៈការិនី សម្តែងតុកតា (Ku Tuk Tar) ក្នុងពិធីបូជាថ្វាយចំពោះ ព្រះអាទិទេព (សរស្វតិ SARASVATI) ដែល ជាអាទិទេព តំណាងឲ្យសំនួនរោហរដ៏ ពិរោះ។ នេះជាកស្តុតាងដែលធ្វើឲ្យយើង ដឹងថាទម្រង់សិល្បៈនេះ មានកំណើតតាំង ពីមុនសម័យសាងប្រាសាទអង្គរមកម្ល៉េះ។

ដោយឡែកនាដើមឆ្នាំ២០០០ នេះ យើងក៏បានទទួលព័ត៌មាន និងឯកសារដ៏ មានសារៈសំខាន់ ដែលទាក់ទងនឹងសិល្បៈ

ស្រមោលស្បែកតូចនៅកម្ពុជាដែរ គឺលោក Hamzah Awang Amat ជាសាស្ត្រាចារ្យ ដឹកនាំសិល្បៈល្ខោនស្រមោល Wayang Kulit ខេត្តកេឡានតាន់ ក្នុងប្រទេស ម៉ាឡេស៊ី គឺមានប្រភពមកពីប្រទេសកម្ពុជា ហើយបានហូរចូលទៅជ្រោយម៉ាឡេ តាម ប្រទេសថៃភាគខាងត្បូង។

ចំណុចសំខាន់មួយទៀត រហូតមកដល់ សព្វថ្ងៃនេះ យើងសង្កេតឃើញមានក្រុម សិល្បៈស្បែកតូច ឬហៅថាសិល្បៈអាយ៉ង នេះកំពុងមានវត្តមាននៅច្រើនខេត្ត ក្រុង ក្នុងផ្ទៃប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប (មានសិល្បៈស្បែកតូចច្រើនរង) ខេត្ត បន្ទាយមានជ័យ ខេត្តបាត់ដំបង រាជធានី ភ្នំពេញ ក៏សុទ្ធតែមានសិល្បៈនេះច្រើនរង ដែរ។

ចំណែកក្រុមតន្ត្រីសម្រាប់ប្រគំជូនសិល្បៈ ស្បែកតូចទាំងអស់នោះវិញក៏មានលក្ខណៈ មិនដូចគ្នាទាំងអស់នោះដែរ ពោលគឺក្រុម សិល្បៈស្បែកតូចនៅខេត្តសៀមរាបនិងនៅ រាជធានីភ្នំពេញ គេប្រើវង់ភ្លេង ពិណពាទ្យ សម្រាប់ប្រគំជូនការ សម្តែងភាគច្រើន គឺ ច្រើនប្រើភ្លេងពិណពាទ្យរង់តូច ដែលមាន ឧបករណ៍ ៥មុខគឺ៖ រនាតឯក គងរង់ធំ ស្រឡៃសម្តោរ និងស្តារធំ រីឯបទភ្លេងវិញ គឺភាគច្រើនខ្លីពីរវង់ភ្លេងមហោរី។

ចំណែកក្រុមសិល្បៈស្បែកតូច នៅ ខេត្តបាត់ដំបងវិញ គេមិន ប្រើវង់ភ្លេងពិណ- ពាទ្យទេ គឺគេនិយមប្រើវង់ភ្លេង ដែលមាន ឧបករណ៍ ៥ មុខដូចជា៖ ស្តារតូចមួយ (ដែលមានអន្លូងតូចៗមួយគូសម្រាប់វាយ) ស្តារដៃមួយគូ (ស្តារអាកូ) ស្រឡៃតូចមួយ គងដោះតូចមួយ (គងម៉ង់) និងមានគ្រាប់ កំណាត់ដើមឫស្សីផង។

(ឯកសារដកស្រង់)
តន្ត្រីរាំ និងល្ខោនខ្មែរ
ពេជ្រ ទុំក្រវិល



ធនាគារអភិវឌ្ឍន៍អាស៊ី : ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៧

យោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានឈ្មោះថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០១៧ បានឲ្យដឹងថាកំណើនសេដ្ឋកិច្ចប្រមាណ២/៣នៃបណ្តាប្រទេសអាស៊ីដែលមានការអភិវឌ្ឍន៍កើនឡើងដោយសារតម្រូវការប្រើប្រាស់ពីខាងក្រៅមានចំនួនកាន់តែខ្ពស់, តម្លៃទំនិញប្រើប្រាស់ជាសកលមានការប្រែប្រួលល្មមកវិញ និងកំណែទម្រង់ក្នុងស្រុក ហើយ ទាំងអស់នេះបានធ្វើឲ្យតំបន់ទាំងមូលរួមចំណែកយ៉ាងធំធេងទៅដល់កំណើនសេដ្ឋកិច្ចសកល ប្រមាណ ៦០% ។ របាយការណ៍នេះបានធ្វើការវិវត្តទុកទៀតថា កំណើនផលិតផលសរុបក្នុងស្រុកនៅក្នុងបណ្តាប្រទេសអាស៊ីនិងតំបន់ប៉ាស៊ីហ្វិកមានប្រមាណ៥,៧% ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ វាទាបចុះបន្តិច បើធៀបនឹងឆ្នាំ២០១៦ ដែលមាន ៥,៨% កាលពីឆ្នាំ២០១៦ ។

លោក Yasuyuki Sawada នាយកផ្នែកសេដ្ឋកិច្ចនៃ ADB បានមានប្រសាសន៍ថា៖ បណ្តាប្រទេសអាស៊ីដែលមានការអភិវឌ្ឍន៍នៅតែមានល្បឿនកំណើនសេដ្ឋកិច្ចលឿនដដែល ដោយសារតែមានការប្រែប្រួលនៅក្នុងតំបន់ ដែលធ្វើឲ្យចំនួននៃអ្នកប្រើប្រាស់ផលិតផលកាន់តែកើនឡើងយ៉ាងដូចជា នៅក្នុងប្រទេសចិនជាដើម ។ ទោះបីជាមានភាពមិនច្បាស់លាស់ក្នុងការផ្លាស់ប្តូរខាងនយោបាយ ដែលអាចនាំឲ្យបង្កើតជាបញ្ហាខាងសេដ្ឋកិច្ច តែយើងគិតថា សេដ្ឋកិច្ចនៅប្រទេសភាគច្រើនបំផុតនៅតែស្ថិតក្នុងស្ថានភាពល្អដដែល ទោះត្រូវប្រឈមបញ្ហាដែលអាចកើតមានក្នុងរយៈពេលខ្លីក៏ដោយ ។

បណ្តាប្រទេសឧស្សាហកម្មនានា កំពុងប្រមូលផ្តុំទៅដោយចលករនៃកំណើនដូចជា អាមេរិក ប្រទេសក្នុងតំបន់អឺរ៉ុប និងជប៉ុន ដែលរំពឹងថានៅមានកំណើន ១,៩% នៅឆ្នាំ២០១៧ និង២០១៨ ដោយសារកំណើនអ្នកប្រើប្រាស់កាន់តែខ្ពស់ និងកំណើននៃជំនឿទុកចិត្តផ្នែកធុរកិច្ច ។ ប៉ុន្តែក៏នៅតែមិនទាន់ច្បាស់អំពីនយោបាយសេដ្ឋកិច្ចនាពេលអនាគត ហើយប្រហែលជាត្រូវធ្វើការសាកល្បងជាមួយ នឹងការជឿទុកចិត្តនោះផង ។ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបកំពុងបន្តជំរុញការរួបរួមគ្នា ប៉ុន្តែនៅលើទស្សនៈវិស័យរបស់វា នៅតែគ្របដណ្តប់ទៅដោយភាពមិនច្បាស់លាស់ដូចជាការចាកចេញរបស់ អង់គ្លេស (Brexit) ជាដើម ។ ជាមួយគ្នានេះប្រទេសជប៉ុនក៏នៅតែរក្សាការពឹងផ្អែកទៅលើភាពបំណិនរបស់ខ្លួន ក្នុងការរក្សាឲ្យបានកំណើននៃការនាំចេញ ហើយត្រូវខិតខំពង្រីកទំហំនៃការនាំចេញឲ្យកាន់តែខ្ពស់ ។

កំណើនសេដ្ឋកិច្ចនៃប្រទេសចិននៅតែបន្តរីកចម្រើន ថ្វីបើមានការរំពឹងទុកថា ថមថយជាងមុនបន្តិចបន្តួចនៅពេលដែលរដ្ឋាភិបាលចិនប្រតិបត្តិគោលការណ៍ផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ច ដើម្បីបង្កើនចំនួនតម្រូវការអ្នកប្រើប្រាស់ឲ្យកាន់តែច្រើនក៏ដោយ ។ កំណើនសេដ្ឋកិច្ចដែលគេបានប្រមើលមើល គឺស្ថិតក្នុងកម្រិត ៦,៥% ក្នុងឆ្នាំ២០១៧ និង ៦,២% ក្នុងឆ្នាំ២០១៨ បើធៀបទៅនឹងឆ្នាំ២០១៦ គឺ ៦,៧% ។ ចំណែកបណ្តាប្រទេសនៅអាស៊ីខាងត្បូងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% នៅឆ្នាំ២០១៧ និង ៧,២% នៅឆ្នាំ២០១៨ ។ នៅក្នុងប្រទេសឥណ្ឌាកំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា មានកំណើន ហាក់ឡើងដល់ ៧,៤% នៅក្នុងឆ្នាំសារពើពន្ធ ២០១៧ និង ៧,៦% ក្នុងឆ្នាំសារពើពន្ធ ២០១៨ បើប្រៀបធៀបនឹងឆ្នាំសារពើពន្ធ ២០១៦ មានត្រឹមតែ ៧,១% ។ ចំណែកបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំណើនសេដ្ឋកិច្ចនិងមានល្បឿនខ្លាំង ដោយ

គ្រប់ប្រទេសទាំងអស់ បង្ហាញឲ្យឃើញនូវសញ្ញាហាក់ឡើងគួរឲ្យកត់សម្គាល់ ។ សេដ្ឋកិច្ចក្នុងតំបន់នេះនឹងមានកំណើន ៤,៨% ក្នុងឆ្នាំ២០១៧ និង ៥% ក្នុងឆ្នាំ២០១៨ បើ ធៀបឆ្នាំ២០១៦ មានត្រឹម ៤,៧% ។ គេកត់សម្គាល់ឃើញថា ផលិតផលនៃរបស់ប្រើប្រាស់មានកំណើន ខ្ពស់នៅក្នុងប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ដោយសារតែការងើបឡើងវិញនៃតម្លៃ ប្រេង និង ទំនិញសកល ។ កំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេសអាស៊ីកណ្តាលតាមការប៉ាន់ស្មានមាន ៣,១% នៅឆ្នាំ២០១៧ និង ៣,៥% នៅឆ្នាំ២០១៨ ដោយសារការកើនឡើងនៃតម្លៃផលិតផលប្រើប្រាស់ និង ការនាំចេញ ។ ចំណែកប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកកំណើនសេដ្ឋកិច្ចអាចនឹង កើនដល់ ២,៩% និង ៣,៣% ក្រោយពីរយៈពេល ២ឆ្នាំ ដែលប្រទេសមានលំដាប់សេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់នេះ គឺប៉ាពួញូហ្គីនេមានស្ថិរភាពឡើងវិញ ហើយប្រទេសហ្វីលីពីនបានដោះស្រាយបញ្ហាចរាចរណ៍គ្រោះមហន្តរាយនៃគ្រោះ ធម្មជាតិ ។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះដែល បានឲ្យដឹងថាសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងនៅតែមានភាពរឹងមាំក្នុងរយៈពេល ២ឆ្នាំបន្តទៀត ដោយសារតែភាពរឹងមាំនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងសកម្មភាពក្នុងវិស័យសំណង់និងអចលនទ្រព្យ និងការកើនឡើងនូវចំណាយរបស់រដ្ឋាភិបាល គួបផ្សំនឹងការងើបឡើងវិញក្នុងកម្រិតមធ្យមនៃផលិតកម្មកសិកម្ម ។ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) នឹងកើនឡើងដល់ ៧,១%ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ពោល គឺខ្ពស់ជាងតួលេខប៉ាន់ប្រមាណ ៧,០% ក្នុងឆ្នាំ២០១៦បន្តិច ។ កំណើនវិស័យឧស្សាហកម្មមុខរបរមានលក្ខណៈជោគជ័យជាងមុនបន្តិច ពោលគឺ ១០,៨% នៅឆ្នាំនេះដោយសារប្រទេសឧស្សាហកម្មធំៗមួយ ចំនួនមានកំណើនខ្ពស់ជាងមុន និងការធ្វើពិពិធកម្មទៅរកផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ដូចជា សម្លៀកបំពាក់ ស្បែកជើង កម្មនុសាសន៍ស្រាល និងអេឡិចត្រូនិចជាដើម ។ វិស័យសេវាកម្ម ត្រូវបានរំពឹងថា នឹងកើនឡើង ៦,៧% ដោយសារតែការកើនឡើងខ្ពស់នៃតម្រូវការក្នុងស្រុកនិងវិស័យទេសចរណ៍។ ចំណែកវិស័យកសិកម្មវិញ នឹងកើនឡើង ១,៨% ដោយសន្មតថាអាកាសធាតុនឹងមានលក្ខណៈអំណោយផល ។ វិស័យសំណង់ត្រូវបានរំពឹងថានឹងមានកំណើនមធ្យម ។

លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «ខណៈ ពេលដែលទស្សនវិស័យកំណើនសេដ្ឋកិច្ចរយៈពេលខ្លីរបស់កម្ពុជានៅតែមានភាពរឹងមាំ ថ្លៃឈ្នួលពលកម្ម និងកង្វះជំនាញនៅតែមានការកើនឡើង។ ការពន្លឿនការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ នឹងកាត់បន្ថយចំណាយសម្រាប់ការធ្វើធុរកិច្ច នឹងបង្កើនកំណើនផលិតភាពនិងភាពប្រកួតប្រជែងរបស់ប្រទេសនេះ តាមរយៈកំណែទម្រង់លិខិតបទដ្ឋានគតិយុត្តិ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ និងជំនាញផ្សេងៗមួយចំនួនទៀត»។

ទស្សនវិស័យកំណើនដ៏លឿនខាងសេដ្ឋកិច្ចនៅប្រទេសអាស៊ីភាគច្រើនបានធ្វើឲ្យតំបន់នេះក្លាយជាកំពង់ផែដែលមានចំណូលកម្រិតទាប ក្លាយទៅជាកំពង់ផែដែលមានចំណូលកម្រិតមធ្យម ។ កត្តាសំខាន់ ដែលជំរុញកំណើននេះ គឺការធ្វើឲ្យកាន់តែប្រសើរឡើងនូវផលិតកម្ម, ការធ្វើនាំចេញវត្ថុធាតុដើម, ធនធានមនុស្ស និងការពង្រឹងរចនាសម្ព័ន្ធ ។ តាមរយៈនេះគេនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតដ៏ភ្លឺស្វាង នៃបណ្តាប្រទេសអាស៊ីយើងនេះ ។



អាហារដែលគួរប្រយ័ត្ននៅពេល កុមារ គ្រុនក្តៅ



ក្នុងពេលកុមារជួបជំងឺគ្រុនក្តៅឪពុកម្តាយ និងអាណាព្យាបាលត្រូវប្រុងប្រយ័ត្នមិនឲ្យពួកគេបរិភោគអាហារទាំងនេះ

ពេលកូនឈឺគ្រុនក្តៅ ឪពុកម្តាយ ច្រើនគិត ដល់ការឲ្យកូនបរិភោគអាហារ សម្បូរជីវជាតិ ដើម្បីបង្កើនសមត្ថភាព ទប់ទល់ជំងឺ ប៉ុន្តែត្រូវចៀសវាងដាច់ខាត នូវអាហារមួយចំនួនដូចខាងក្រោមនេះ ប្រសិនមិនចង់ឲ្យគ្រោះថ្នាក់ដល់កូន ៖

ស៊ុត:

ក្នុងស៊ុតមានសម្បូរសារធាតុអាលប៊ូមីន (albumin) និងអូវូក្លូប៊ូមីន (Ovoglobulin) ។ នេះជាប្រូតេអ៊ីនទាំង ស្រុង ងាយស្រូបយក ហេតុនេះ ត្រូវ បានសរីរាង្គស្រូបយក ៩៩,៧%ក្រោយ ពេលបរិភោគ ។ ប៉ុន្តែពេលសារធាតុ ទាំង ២នេះ ចូលទៅក្នុងសរីរាង្គ នឹង បង្កើតជាការឡើយ៉ាងច្រើនធ្វើឲ្យសីតុណ្ហ- ភាពរាងកាយកើនខ្ពស់ ។ អ្នកជំងឺ គ្រុនក្តៅ, ពិសេសគឺកុមារដាច់ខាតមិន ត្រូវទទួលទានស៊ុតមាន ប្រសិនមិនចង់ ឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ។

ការឲ្យក្មេងកំពុងគ្រុនក្តៅ បរិភោគ ស៊ុត ធ្វើឲ្យសរីរាង្គក្មេងឡើងកម្ដៅភ្លាមៗ ពិបាកគ្រប់គ្រង និងបញ្ចុះបាន ។ ប្រការ នេះនឹងមានឥទ្ធិពលដល់ប្រព័ន្ធសរសៃ

ប្រសាទរបស់ក្មេងធ្ងន់ជាងនេះ អាចស្លាប់ ប្រសិនឪពុកម្តាយ សង្គ្រោះពុំទាន់ ។

ទឹកឃ្មុំ:

ទឹកឃ្មុំ ក៏ជាសារធាតុជីវជាតិដ៏ល្អ មួយ សម្រាប់សុខភាពកុមារ ។ ប៉ុន្តែ ក្នុងពេលគ្រុនក្តៅនោះ មិនត្រូវឲ្យវា ទទួលទានទឹកឃ្មុំទេ ។ ទឹកឃ្មុំ ពេល ចូលក្នុងខ្លួន ក៏បង្កើតការឡើយ ធ្វើឲ្យ សរីរាង្គងាយក្ដៅឡើង ទន្ទឹមនោះ ក៏ អាចងាយបង្កជំងឺផ្សេងៗ ពេលអង្គ- បដិបក្ខ សរីរាង្គចុះ ខ្សោយ ។

របស់ហ៊ីរ,ត្រជាក់:

ពេលកូន គ្រុន ក្តៅឪពុកម្តាយដាច់ ខាតមិន ត្រូវឲ្យកូន បរិភោគអាហារហ៊ីរ ឬត្រជាក់ឡើយ ។ អាហារត្រជាក់នឹង ធ្វើឲ្យក្មេងងាយឆ្លង មេរោគ ផ្លូវពោះ- វៀន ផ្តើមពីនោះ ធ្វើឲ្យថយចុះ មុខ- ងារ ផ្លូវរំលាយអា-

ហារ ក្មេងបរិភោគមិនបាន ហើយជំងឺ កាន់តែធ្ងន់ធ្ងរជាង។ មានដោយឡែក ចំពោះអាហារហ៊ីរវិញ ក៏ធ្វើឲ្យកើនកម្ដៅ លឿន ។

មិនបរិភោគអាហារចៀន នា ប្រេង ខ្លាញ់ច្រើន ៖

ក្នុងពេលគ្រុនក្តៅការរំលាយអាហារ ការស្រូបយកអាហារនឹងត្រូវរងឥទ្ធិពល ពិសេសពិបាករំលាយអាហារ សម្បូរ ជាតិខ្លាញ់ ដូច្នេះដាច់ខាតមិនត្រូវឲ្យ កុមារបរិភោគអាហារ មានខ្លាញ់ប្រេង ច្រើនឡើយ ។



នៅពេលកុមារជួបប្រទះជំងឺគ្រុនក្តៅឪពុកម្តាយ ត្រូវយកទៅព្យាបាលជាបន្ទាន់



ព្រៃឧស្ស័រ ឆ្ពោះទៅអភិវឌ្ឍន៍បន្ថែម

និងដំណាំរួមផ្សំក៏អនុវត្តការដាំដុះ ដើម្បីបម្រើកម្រៃការទីផ្សារទាំងបរិមាណ និងគុណភាពផងដែរ ។

ឯមធ្យោបាយផលិតកម្ម កសិកម្មមានគោលន្ត



សំណង់ធារាសាស្ត្រនៅក្នុងឃុំព្រៃឧស្ស័រ



ផ្លូវខេត្តលេខ ១៥៩បេ ឆ្លងកាត់ឃុំព្រៃឧស្ស័រ

ជាឃុំមួយក្នុងចំណោមឃុំ ចំនួន៨ នៃស្រុកបរវេល ខេត្តបាត់ដំបង ឃុំព្រៃឧស្ស័រ ស្ថិតនៅសណ្តូកតាមបណ្តោយផ្លូវខេត្តលេខ ១៥៩បេ និងដងស្ទឹងមង្គលបុរីចម្ងាយ ១១គ.ម ខាងកើតទីរួមស្រុក ឬជាង ៥០គ.ម ខាងជើងទីរួមខេត្តបាត់ដំបង ។ ជាទីកន្លែងមានសក្តានុពលខ្លាំងខាងដំណាំស្រូវ និងបន្លែ ។

ទឹកដី និងមនុស្ស :

ឃុំព្រៃឧស្ស័រ មានទីតាំងព័ទ្ធជុំវិញដោយឃុំល្វា ឃុំបរវេល ឃុំបឹងប្រាំ និងឃុំអម្ពិលប្រាំដើម ។ ឃុំមានភូមិ១០ គឺភូមិតាហ៊ី, ពោធិ៍, តាម៉ាត, ម៉ាកក្រៀ, ព្រៃឧស្ស័រ, ស្រណាល, ដង្កោពេន, ក្បាលថ្នល់, បឹងជំនឿង និងភូមិក្បាលអាង ។ ឃុំមានផ្ទៃដីសរុប ៩.៦៨១ហិ.ត ក្នុងនោះដីលំនៅឋាន ៥៣៥ហិ.ត ដីបង្កបង្កើនផល ៨.៩១៤ហិ.ត (ដំណាំស្រូវ ៨.៧៦៣ហិ.ត ដំណាំរួមផ្សំ បន្លែ ដំឡូងមី ដំណាំឆ្លងកាត់ រដូវ ១៥១ហិ.ត និងដីសាធារណៈ ២៣៣ហិ.ត) ។

ឃុំនេះមានពលរដ្ឋ ២.២៣៦គ្រួសារ ស្មើនឹងមនុស្ស ១១.១៤២នាក់ (ស្រី ៦.១៣៤នាក់) ។ ក្នុងនោះពលរដ្ឋអាយុ ១៨ឆ្នាំ ឡើងដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៣២៩នាក់ (ស្រី ៤.៤០០នាក់) ។ ពលរដ្ឋមានរបរសំខាន់ គឺធ្វើស្រែនិងចម្ការ តែក៏មានរបរចិញ្ចឹមសត្វ និងសេវាផ្សេងៗ ហើយមានចំណាកស្រុកនៅក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើនជីវភាពគ្រួសារចំនួន ៣.៨៨៣ នាក់ដែរ ។

ឃុំទទួលបានការអភិវឌ្ឍ ហើយត្រូវការអ្វីទៀត ?

លោក **ហាច ហាន** អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ និងជាមេឃុំព្រៃឧស្ស័របានប្រាប់ទស្សនាវដ្តីប្រជាជនថា ផ្អែកតាមកម្មវិធីនយោបាយ នៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដឹកនាំដោយ**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍កំណែទម្រង់វិបជ្ឈការ វិសហមជ្ឈការ ព្រមទាំងការឧបត្ថម្ភគាំទ្រពីក្រុមការងារគ្រប់ថ្នាក់ ពិសេសក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ចុះជួយរដ្ឋបាលឃុំ បានជួយឲ្យឃុំពង្រឹងពង្រីកតួនាទីខ្លួនក្នុងការលើកកម្ពស់ការធានាសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ចមូលដ្ឋាន ក៏ដូចជាប្រើប្រាស់វិភាគវិភាជន៍បូករួម និងធនធាន ពីប្រភពផ្សេងៗ ធ្វើឲ្យឃុំមានការប្រែប្រួលជាលំដាប់ទាំងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ។

លោក **ហាច ហាន** បន្តថា ចំពោះវិស័យកសិកម្ម ពិសេសការបង្កបង្កើនផលកន្លែងទៅគឺធ្វើស្រូវធ្ងន់បាន ៧៦៣ហិ.ត, ស្រូវកណ្តាល ៣៩៣១ហិ.ត, ស្រូវស្រាល រួមទាំងស្រូវស្រាលមិនប្រកាន់រដូវដើមរដូវវស្សា និងស្រូវស្រាលក្នុងរដូវប្រាំង ៤.០៦៩ហិ.ត ។ ជាការកត់សម្គាល់កសិករឃុំនេះ បានផ្លាស់ប្តូរឥរិយាបថបង្កបង្កើនផលពីលក្ខណៈយថាផល មកជាប្រពលវប្បកម្មនិងដើម្បីផលិតភាពអាជីវកម្មលក់ដូរ ដោយពង្រឹងជំរុញទិន្នផល ។ បើប្រៀបធៀបទិន្នផលស្រូវ ១តោន/ហិ.ត (ក្នុងឆ្នាំ២០១២) មកដល់បច្ចុប្បន្នបាន ៣,៥តោន/ហិ.ត ។ រីឯដំណាំបន្លែ

៩៤១គ្រឿង (កើនឡើង ៤៣១គ្រឿង ធៀបនឹងឆ្នាំ២០១២) ត្រាក់ទ័រ ២២ គ្រឿង, ម៉ាស៊ីនច្រូត ៦គ្រឿង កើនឡើង១០០% ។ ដើម្បីជួយដល់កសិករថែមទៀត អំពីចំណេះដឹងក្នុងវិស័យកសិកម្មនេះដែរ ក៏មានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ១៦លើក ។ ប៉ុន្តែក្នុងឃុំព្រៃឧស្ស័រមានផ្សារសម្រាប់ដោះដូរទំនិញទេ មានតែផ្ទះតៀមលក់ដូរទំនិញធម្មតា ។ ជារួមផលិតផលកសិកម្មក្នុងឃុំត្រូវបាននាំចេញទៅតំបន់ផ្សេងទាំងអស់ ។

ចំណែកបណ្តាញផ្លូវថ្នល់វិញ ក្នុងឃុំមានផ្លូវក្រាលក្រួសក្រហម ៣ខ្សែ ប្រវែង៩.៤១១ម៉ែត្រ, ជួសជុលផ្លូវ ៣ខ្សែ ប្រវែង ៩.៤១១ម៉ែត្រ, ផ្លូវដីធម្មតា ៤ខ្សែ ប្រវែង១៦.២៥៥ម៉ែត្រ, ស្ថាបនាថ្មី ៣ខ្សែ ប្រវែង១០.១០.៤៩៩ម៉ែត្រ ជួសជុលឡើងវិញ ១ខ្សែ ប្រវែង ៥.៧៥៩ម៉ែត្រ, លូ១៣ កន្លែង ។ ផ្លូវកៅស៊ូគឺផ្លូវខេត្តលេខ ១៥៩បេ ១ខ្សែឆ្លងកាត់ជាង១១គ.ម ។ មានស្ពាន ២ កន្លែងក្នុងនោះ មួយកន្លែងសង់ពីដែកបេឡេនៅភូមិតាម៉ា និងមួយកន្លែងទៀតជាស្ពានបេតុងនៅភូមិម៉ាកក្រៀ កំពុងសាងសង់ដោយកងវិស្វកម្មកងទ័ពឆ្លងស្ទឹងមង្គលបុរីជា អំណោយដ៏ថ្លៃថ្លារបស់**សម្តេចតេជោ ហ៊ុន សែន** ។

ចំណែកប្រព័ន្ធធារាសាស្ត្រវិញ មានសំណង់ស្ទាក់ទឹក ៣កន្លែង, ទ្វារទឹកធំៗ ៨កន្លែង ក្នុងនោះមាន សំណង់ស្វ័យប្រវត្តិព្រៃឧស្ស័រកាត់ស្ទឹងមង្គលបុរី ដែលស្ថាបនាឡើងវិញសម្រាប់នាំ និងរំដោះទឹកស្ទឹង មង្គលបុរីទៅប្រឡាយមេស្រោចស្រពវាលស្រែក្នុង ៦ឃុំ នៃស្រុកបរវេល ខេត្តបាត់ដំបង ៥ឃុំ នៃស្រុកមង្គលបុរី និង ៣សង្កាត់



វាលស្រែដ៏ធំល្វឹងល្វើយនៅក្នុងឃុំព្រៃខ្ពស់ដែលផ្តល់
ទិន្នផលខ្ពស់រៀងរាល់ឆ្នាំ

នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងសាងសង់ប្រឡាយរងថ្មី ១ខ្សែ, ស្ពានប្រឡាយរង ៥ខ្សែ ។

ចំពោះទឹកស្អាតវិញ ក្នុងឃុំនៅប្រើប្រាស់ទឹកតាមប្រព័ន្ធស្តុកទឹកធម្មជាតិ និងដឹកថ្មី ។ មានសេវាផលិតទឹកស្អាតដែរ ។ រីឯអគ្គិសនីគឺសេវាករឯកជន បានភ្ជាប់បណ្តាញនៅសល់តែ ២ភូមិ ។ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធធ្វើប័ណ្ណសម្គាល់អចលនវត្ថុបាន ៣ភូមិ ។

លោកមេឃុំបន្តថា លើវិស័យអប់រំសង្គមកិច្ច និងសាសនា ក្នុងឃុំប្រជាជនមានសេរីភាពខាងជំនឿក្នុងនោះមានវត្តព្រះពុទ្ធសាសនា៤, សាលាឆន្ទាន១ មានវិហារគ្រីស្ទមេតូឌីស១, វិហារចិន១ ។ ឆ្នាំសិក្សា២០១៦-១៧ នេះមានសាលាមត្តេយ្យសហគមន៍ ៤កន្លែង គ្រូ ៤នាក់ និងសិស្ស ១៥៩នាក់ ។ សាលាបឋមសិក្សា ៧សាលា មានអគារ ១៤ខ្នង ស្មើ៥០បន្ទប់ មានគ្រូ ៤២នាក់ សិស្ស ១.៥៧៦នាក់ ស្រី៧៧១នាក់ ។ មានអនុវិទ្យាល័យមួយមានអគារ ២ស្មើ ១០បន្ទប់ មានគ្រូ ១៥នាក់ សិស្ស១៤៥ នាក់។ មានមណ្ឌលសុខភាពមួយកន្លែង ដែលបម្រើការដោយបុគ្គលិក ៦នាក់ ។

ទន្ទឹមនឹងនោះ ក្នុងឃុំក៏យកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងទូទៅ ច្បាប់សិទ្ធិមនុស្ស សិទ្ធិក្នុងការចូលរួម សមភាពយេនឌ័រ ការងារមនុស្សធម៌ ការជួយជនរងគ្រោះ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការពង្រឹងអនុវត្តផែនការភូមិឃុំមានសុវត្ថិភាព ដែលឆ្លើយតបបានទៅនឹងការដឹកនាំណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាសំណូមពរប្រជាពលរដ្ឋ។ ប៉ុន្តែបញ្ហាសេសសល់គឺការរាលដាលនៃគ្រឿងញៀន និងការសេពគ្រឿងស្រវឹង ។ ក៏នៅមានបទល្មើសនានា

ត្រូវបានធានាការពារ។

អ្វីៗដើម្បីប្រជាជនមហាជន:

លោកព្រំឡូរសៀនឃុំព្រៃខ្ពស់បាននិយាយបន្ថែមលើអ្វីដែលលោកមេឃុំបានបញ្ជាក់រួចមកហើយនោះថា ជាមោទនភាពរបស់ឃុំគឺការរក្សាបានសាមគ្គីភាព ឯកភាព ។ គ្រប់គ្នាមានឆន្ទៈក្នុងការបំពេញការងារ ឆ្លើយតបបានចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋផង និងសមស្របផែនការថ្នាក់លើផង ហើយបត់បែនបានតាមលក្ខណៈភូមិសាស្ត្រមូលដ្ឋានផង។ លទ្ធផលនេះនាំឲ្យពលរដ្ឋក្នុងឃុំរឹងរឹត តែមានជំនឿទុកចិត្ត កក់ក្តៅ និងផ្តល់ការគាំទ្រដល់រដ្ឋបាលឃុំក៏ដូចស្ថាប័នថ្នាក់ក្រោមជាតិ ថ្នាក់ជាតិដែលជាមជ្ឈដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

បន្ថែមលើនោះ ឃុំទទួលបានការជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តនិងថ្នាក់ស្រុកចុះជួយឃុំ។ ក្នុងនោះ ១អាណត្តិទី ៣ កន្លងមកនេះ ឃុំបាន ប្រើប្រាស់មូលនិធិឃុំ ដែលគ្រប់គ្រង ដោយក្រុមប្រឹក្សាឃុំ និងចាត់ចែងប្រើប្រាស់ ដោយមានការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ។

លោក សាន សុខ ជា ពលរដ្ឋ ភូមិតាម៉ាត បាននិយាយថា ការឆ្លុះ បញ្ចាំងពីជំនឿរបស់ ប្រជាពលរដ្ឋមកលើគណបក្សប្រជា

និងគ្រោះថ្នាក់ធម្មជាតិ និងសង្គមដែរ។

លោកមេឃុំបន្តថា ទៀតថា សមិទ្ធផលសេវា និងការខិតខំបំពេញ ការងាររបស់រដ្ឋបាលឃុំ និងផ្នែកពាក់ព័ន្ធបាន ធ្វើឲ្យឃុំព្រៃខ្ពស់ ជាប់ឈ្មោះដើរឆ្ពោះ ទៅការ ស្តារអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យជីវភាព សុខុមាលភាពសន្តិសុខរបស់ ពលរដ្ឋ

ជនកម្ពុជា តាមរយៈរដ្ឋបាលឃុំ គឺការឆ្លើយតបដូចខាងលើ ។ ប្រជាជនពេញចិត្តចំពោះការអន្តរាគមន៍ទាន់ពេល និងមានការកក់ក្តៅ, សំណូមពរតម្រូវការ ទាំងឡាយដូចជា សេវារដ្ឋបាល សេវាសាធារៈ សេវាសន្តិសុខ និងមនុស្សធម៌ ។ល។ សុទ្ធទទួលបាននូវការយកចិត្តទុកដាក់ និងធ្វើដោយរហ័ស រហ័ស។

លោកបន្តថា ក្នុងមួយឆ្នាំឃុំមានមូលនិធិគិតជាទឹកប្រាក់តែ ២ទៅ ៣ម៉ឺនដុល្លារ ក៏ជាលទ្ធភាព ដែលអាចមានជាក់ស្តែងរួចមក ហើយក៏ឃើញថា រដ្ឋបាលឃុំបានយកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ឃុំបានដែរ មិនចាំបាច់ចំណាយ ៥០ម៉ឺន ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលមានតែក្នុង សន្យាខ្យល់របស់គណបក្សប្រឆាំងនោះទេ ។ ជាងនេះ ទៅទៀត បញ្ហាយុត្តិធម៌សមធម៌សង្គម កាត់ បន្ថយបក្ខពួកនិយមពុករលួយ កម្រិតទូទាំងប្រទេសក៏បានជះឥទ្ធិពល និងជួយរក្សាជំនឿរបស់ពលរដ្ឋ លើគណបក្សប្រជាជនកម្ពុជាផងដែរ ។

មើលឃើញមនុស្សល្អ:

ឃុំព្រៃខ្ពស់ មានអាសនៈក្រុមប្រឹក្សាឃុំចំនួន ៩ ហើយក្នុងអាណត្តិទី៣ ដែលនឹងបញ្ចប់នៅពេលខាងមុខ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៨អាសនៈ ។ នេះបានបង្ហាញច្បាស់អំពីគុណភាពមនុស្សរបស់គណបក្សប្រជាជន និងជំនឿរបស់ប្រជាជន មកលើគណបក្សប្រជាជនកម្ពុជា ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជានៅឃុំព្រៃខ្ពស់ នឹងទទួលបាននូវជ័យជម្នះយ៉ាងត្រចះត្រចង់ទៀត។



ដំណាំរួមផ្សំនៅឃុំព្រៃខ្ពស់នាវេស្សានេះ



**រោងចក្រស៊ីម៉ង់ត៍
ខិតខំដោះស្រាយ ប្រជាជន**



- ១- ប្រជាជនយើងដែលជាម្ចាស់
វិនិច្ឆ័យបែងចែកគន់ត្រូវ
- ២- អ្វីនៅក្នុងដៃ ក្តាប់ឲ្យបាន
ក្នុងពាក្យយោសនាអកុសល
- ៣- ត្រូវតែជឿជាក់កំណត់ច្បាស់
យើងមានបក្សយើងដ៏ថ្លៃថ្លា
- ៤- ឆ្ពោះទៅមូលដ្ឋានឃុំ-សង្កាត់
ដែលបានដាក់ចេញជាមាតិកា
- ៥- ទិសដៅធំៗទាំងប្រាំបួន
ប្រជាជនតេជវ្យករជំនាត់
- ៦- គឺជាមូលដ្ឋាននៃកំណើន
ជីវភាពប្រជាជនប្រសើរ
- ៧- មានផ្លូវ មានភ្លើង មានធារា
សន្តិសុខស្បៀងធានាបាន
- ៨- ជាឃុំ-សង្កាត់ពិតប្រាកដ
គុណភាពតម្លាភាពប្រាកដ
- ៩- គោរពស្រឡាញ់ និងការពារ
រាល់ការបែងចែកត្រូវបញ្ចៀស
- ១០- សហការជាមួយរាល់ដៃគូ
ស្វែងរកដោះស្រាយបញ្ហាបាន
- ១១- ជាឃុំ-សង្កាត់ដែលសុចរិត
រំលោភអំណាចក៏គ្មានដែរ
- ១២- សុវត្ថិភាពសង្គមត្រូវធានា
មិនថាការណាស្រាលច្រើន
- ១៣- បោះឆ្នោតដើម្បីអភិវឌ្ឍ
នេះជាទិសដៅនយោបាយ
- ១៤- បោះឆ្នោតដើម្បីភូមិ ឃុំយើង
តក់ត្រង់ ចងចាំទុក

- វាសនាខ្លួនច្បាស់ក្តាប់ឲ្យជាប់
អ្វីដែលជាគាត់អ្វីជាខ្យល់ ។
- កុំយល់សប្តិស្មាន លង់ខ្លាញ់ខ្លួល
ច្របូកច្របល់ក្នុងអាត្មា ។
- ក្នុងនាមយើងម្ចាស់នៃរដ្ឋា
បក្សមានគោលការណ៍ច្រើនពុះពារ ។
- គោលដៅម៉ត់ចត់បក្សប្រជា
កសាង ការពារ អភិវឌ្ឍន៍ ។
- ក្តាប់ណែនាំខ្លួន មិនក្លាំងក្លា
ជ្រោងស្វយអនុវត្តសិទ្ធិសេរី ។
- សេដ្ឋកិច្ចកើនឡើងប្រក្រតី
រស់នៅក្នុងក្តីសុខរក្សាប្រក្រតី ។
- សាស្ត្ររាយជលធារគ្រប់ទីឋាន
គ្រប់ទីមូលដ្ឋានទាំងជនបទ ។
- ផ្តល់ជូនសេវាដោយមិត្តចត់
ទិសដៅកំណត់បម្រើស្រ្តី ។
- មូលមិត្តគ្រប់គ្នាគ្មានរង្វៀល
គ្រប់រូបស្រ្តីប្រជាជនសុខសាន្ត ។
- សហគមន៍គ្រប់មូលដ្ឋាន
គ្រប់ញាតិសន្តានសុខភាពល្អ ។
- ភាពស្អាតស្អំពិត គិតប្រយោជន៍
មានតែបម្រើប្រជាជន ។
- សន្តិសុខការពាររាល់ទ្រព្យធន
ទោះក្រោយទោះមុនត្រូវដោះស្រាយ ។
- សន្តិភាពប្រាកដទាំងចិត្តកាយ
បក្សបានត្រួតត្រាយ៉ាងទុក ។
- រឹតចម្រើនឡើងតទៅមុខ
កុំជុំយ កុំពុក តាមគេរក ។

ទៀត នាថ្ងៃ



អត់ទោសជម្លក់ម៉ែ

កុមារ សំណាញ់ ពេលម្តាយជូនទៅ
ដល់សាលាមត្តេយ្យ ស្រាប់តែចាប់ដៃ
ម្តាយនិយាយ៖

- សូមមែនអត់ទោសឲ្យខ្ញុំផង ខ្ញុំធ្វើ
បែកដបស្រាវីស្ទើរបស់ពុកហើយ ។
- អូហ្ន...ល្អណាស់កូនប្រុស កូន

ចេះទទួលកំហុសយ៉ាងនេះមែនប្រកាន់ទេ ។ ចុះកូនយកដបស្រាវីស្ទើរ
របស់ពុកកូនទៅធ្វើស្អី បានជាវាត្រូវបែក ?

- បាទ...គឺខ្ញុំយកវាទៅជំនាឡិកាដៃរបស់អ្នកម៉ែ តែនាឡិកាដៃមិន
ព្រមបែក បែរជាបែកដកស្រាទៅវិញ ។

រង់ចាំស្វាងស្រា

ថ្ងៃមួយនាយ ម៉ាច បានចូលជួបលោកវេជ្ជបណ្ឌិតហើយវាយភ័យប្រាប់៖

- ជាងមួយខែមកហើយ ក្នុងខ្លួនខ្ញុំចេះតែធ្វើទុក្ខម្តងក្តៅ ម្តង ត្រជាក់
បាយលែងនឹក ទឹកក៏លែងស្រេក ។ សូមលោកវេជ្ជបណ្ឌិត ជួយខ្ញុំផង
តើអាការៈបែបនេះ មកពីមូលហេតុអ្វី ?

ក្រោយពីប្រើឧបករណ៍ស្តាប់ក្នុងខ្លួននាយ ម៉ាច រួច លោកវេជ្ជ-
បណ្ឌិតនិយាយដោយនឹងន់៖

- ខ្ញុំចាញ់ចំណេះហើយ រកមិនឃើញមូលហេតុ នៃជំងឺនេះ សោះ
ប៉ុន្តែខ្ញុំគិតថា ប្រហែលមកពីស្រា ។
- បានស្តាប់សំដីលោកគ្រូពេទ្យនិយាយ ម៉ាច សើចរួចតប៖
- បើអីចឹង រង់ចាំដល់ពេលលោកវេជ្ជបណ្ឌិតស្វាងស្រាសឹមខ្ញុំ ត្រឡប់
មកវិញម្តងទៀត ។

ជីដល់ឈ្នះ

ថ្ងៃមួយនាយ ប្រញ បានចូលសវនាការនៅតុលាការក្នុងនាមជាសាក្សី
នៃភាគីទំនាស់ម្ខាងៗ លោកចៅក្រមសួរ៖

- លោកអាចនិយាយការពិតទាំងអស់ នៅចំពោះមុខតុលាការ បានទេ ?
- បាទ... ខ្ញុំសូមស្រួចជូន !
- លោកដឹងថា បើនិយាយខុសពីការពិត តើមានផលពិបាកយ៉ាង
ណាទេ ?
- បាទដឹង !
- ចុះផលពិបាកនោះយ៉ាងណា ?
- បាទ...គឺភាគីខាងខ្ញុំ នឹងឈ្នះក្តីលើភាគីម្ខាងទៀត ។

ចាស់ចាត់អាយុ

មីង មុយ រកចាក់កន្ទុយលេខស្លរមីង ម៉ុន នៅផ្ទះជិតខាង៖

- យប់មិញ ខ្ញុំយល់សប្តិឃើញ បងឯងសើចដាក់ខ្ញុំ ចុះអាយុបងឯង
ប៉ុន្មានហើយ ?

- រួចចុះ បងឯងចង់ដឹងអាយុខ្ញុំធ្វើស្អី ?
- ចាក់កន្ទុយលេងហ្នឹងណា អ្នក !
- អូហ្ន អីចឹងទេ ? ខ្ញុំអាយុ២៦ ឆ្នាំហើយ ។
- មីង មុយ លាត្រឡប់ទៅវិញ ហើយប្រញាប់ប្រញាល់ទៅ ចាក់លេខ
២៦ ភ្លាមៗ លុះដល់ល្ងាចឆ្នោតចេញលេខ ៣៦ មីង មុយ ក្តៅក្រហាយ
ណាស់អង្គុយរអ៊ូម្នាក់ឯង៖

- យ៉េស... មេចោរនេះលាក់អាយុតើៗ វាខ្លាចគេថា ចាស់ ទើប
អត់ប្រាប់ឯងត្រង់ថា អាយុ៣៦ កុំអីត្រូវម៉ាច់បាត់ហើយ ! ។

អ្នកឧបត្ថម្ភ ព្យាបាល ប្រជាជន លេខ ១៩២

១-	លោកជំទាវ ម៉ែន សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ កែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាហ៊ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ អ៊ុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ ចេច សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៦-	ឯ.ឧ ហ៊ុន ធនេន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៧-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ អ៊ុត សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
៩-	ឯ.ឧ គង់ ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ លន់ លីម៉ែន	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម.....	១០០ ដុល្លារ
១១-	ឯ.ឧ អូស្តាន ហាស្តរាន់	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១២-	ឯ.ឧ សរ ម៉ីរ៉េន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៣-	ឯ.ឧ ធី សុខាភិវឌ្ឍ	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៤-	ឯ.ឧ ម៉ែន ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៥-	ឯ.ឧ ម៉ែម ម៉ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៦-	ឯ.ឧ យូ ត័រម្បូ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តកំពត		៥០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ		២០០.០០០ រ
២៤-	ឯ.ឧ លីម គាន់ហេ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៥-	ឯ.ឧ ម៉ែម ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឯ.ឧ ថា យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៧-	ឯ.ឧ ជូ យ៉ាស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៨-	ឯ.ឧ ធីត ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៩-	ឯ.ឧ ម៉ៅ ម៉ុននារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣០-	ឯ.ឧ សុ ជុំហ្វូ	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ ចាយ ហ៊ុន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ ស្រី ស្រី	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ លនៈ រតនៈចម្បូរ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៤-	ឯ.ឧ យួន វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ កៅ ខុនដារ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ មាស ច័ន្ទ	អគ្គលេខាធិការនៃអង្គជំនាញប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៧-	ឯ.ឧ សុខ ខេមរិន	អនុប្រធានក្រុមការងាររដ្ឋបាលស្រុកកញ្ចៀង និងប្រធានក្រុមការងាររដ្ឋបាលឃុំកញ្ចៀង	៥០ ដុល្លារ
៣៨-	ឯ.ឧ គាយ ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៩-	ឯ.ឧ មុន លីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤០-	ឯ.ឧ សេន ឡេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤១-	ឯ.ឧ ម៉ែន សុខាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ ធនី ធួន	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៣-	ឯ.ឧ ធីន ម៉ុនធឿន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៤-	លោកជំទាវ ស៊ុន ស៊ីយុត		១០០.០០០ រ
៤៥-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៦-	ឯ.ឧបណ្ឌិត មាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៧-	លោកជំទាវ ធីត្យ ប័ណ្ណា	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៨-	ឯ.ឧ ឡេង ថេវវ៉ានីន	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៤៩-	លោក គឹម ប៊ុនឡា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥០-	ឯ.ឧ. ឧកញ៉ា សន ភូសល	អនុប្រធានគណបក្សស្រុកកំពង់សិរី	២០ ដុល្លារ
៥១-	ឯ.ឧ សុខ សុខា	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ
៥២-	ឯ.ឧ អ៊ុន ឆាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៣-	ឯ.ឧ ពត ចាន់នី	សមាជិកក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម	៥០.០០០ រ
៥៤-	ឯ.ឧ ហេង ចន្ទា	សមាជិកក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ឥស្សនាធិ ប្រជាជន លេខ ១៩២

៥៥-	ឯ.ឧ	ស៊ីវា	ចាស់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៦-	លោកជំទាវ	ស៊ីវី	ចំណុច		៥០.០០០ រ
៥៧-	លោក	មូល	ចិត្តិត្ត	ប្រធានគណៈកម្មាធិការគណបក្សក្រុងដូនកែវ ខេត្តតាកែវ	៥០.០០០ រ
៥៨-	លោក	ជ័យ	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៩-	លោក	ទេព	ចិត្តិត្ត	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
៦០-	លោក	អ៊ុំ	រាត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦១-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាប្រកាស				៤០.០០០ រ
៦២-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៣-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៤-	ឯ.ឧ	សុខ	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៦៥-	ឯ.ឧ	លុះ	ចន្ទីរិទ្ធ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០ រ
៦៦-	ឯ.ឧ	សារី	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៦៧-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០ រ
៦៨-	លោក	ចាស់	សុខនាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៦៩-	លោក	ឃូ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៧០-	កញ្ញា	គែច	សុខាសា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧១-	លោក	គាត	ម៉ិល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧២-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ	២០.០០០ រ
៧៣-	លោក	ឈា	ម៉ុនឆ្មៃ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៧៤-	លោក	ម៉ៅ	ហាត់	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៧៥-	លោក	លីម	ចិត្តិត្ត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៧៦-	លោក	លីម	សេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៧៧-	លោក	ឃ្មុំរាត	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៧៨-	លោក	ម៉ី	ចុន្ទី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៧៩-	លោក	អ៊ុំត	សំរោង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨០-	លោក	គូច	ចាស់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨១-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨២-	ឯ.ឧ	ម៉ីល	សម្លា	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៣-	លោក	ជួន	ចន្ទីរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៨៤-	លោក	ជួន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៥-	លោក	ម៉ីម	ប្រស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៦-	លោក	សៅ	សម្បស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៧-	លោក	ធាត	មុយមុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៨៨-	លោក	ឈុន	ម៉ុនឈ័យ្យន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៨៩-	លោក	សេង	ម៉ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩០-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩១-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩២-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៣-	លោក	ធីត	មរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៤-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៥-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៦-	លោក	សុ	ដំណូង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	ធីម	ចុន្ទីរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៩-	លោក	ឈុច	រៀមឈី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០០-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០១-	លោក	សរ	ចិត្តិត្ត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០២-	លោក	ឌួច	សុដ្ឋា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	ជុំ	ឧត្តរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ឈ្មោះ	ម៉ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	យស	ធុន	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១០៦-	លោក	ធុន	ចន្ទី	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១០៧-	លោក	ធុន	តិរិទ្ធ	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០ រ
១០៨-	លោក	ឈ្មោះ	សុចន្ទរា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ

គណបក្សប្រជាជនកម្ពុជាអន្តរជាតិ



បន្ទាយមានជ័យ



ឧត្តុង្គ



កំពង់ចាម



កំពង់ឆ្នាំង



កំពង់ស្ពឺ



កំពង់ធំ



កំពត



កោះកុង



កោះកុង



ក្រចេះ



សៀមរាប



ក្រចេះ



ត្បូងឃ្មុំ



ត្បូងឃ្មុំ



កោះកុង



កំពង់ចាម



សៀមរាប



ត្បូងឃ្មុំ



ស្ទឹងត្រែង



ស្ទឹងត្រែង



កំពង់ចាម



កំពង់ចាម



ប៉ៃលិន



ឧត្តុង្គ